

හබිතපිත

AWIG-AWIG

ආගමනාගාරික

DESA ADAT MENGWITANI



කිසාගාරික

KECAMATAN MENGWI

කැපුපාගාරික

KABUPATEN BADUNG

වසර 2026

WARSA 2026



បារាំងនាឆ្នាំរាជវង្សនៃព្រះរាជាណាចក្រកម្ពុជា

TATINASAN NYASA LAN SASANTI DESA ADAT MENGWITANI

៣៧ ដំណើរការប្រតិបត្តិការ៖

Sibeh Bucu Lima, mates :
 ៣៧ ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

ha. Desa Adat Mengwitani mapikukuh antuk Pancasila, Dasar miwah Darsana Jagat Republik

Indonesi

Indonesia;

៣៧ ដំណើរការប្រតិបត្តិការ និង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

na. Sajeroning nyungkeman Agama Hindu, Krama Desa Adat Mengwitani mapikukuh antuk

Panca Srada.

Panca Srada.

៣៨ ដំណើរការប្រតិបត្តិការ និង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

2. Swastika jeroning Padma Asta Dala ;

៣៨ ដំណើរការប្រតិបត្តិការ និង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

ha. Swastika mates ; Krama Desa Adat Mengwitani nyungkemin lan nginggilang

Agama Hindu Dresta Adat Bali;

Agama Hindu Dresta Adat Bali;

៣៨ ដំណើរការប្រតិបត្តិការ និង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

na. Padma Asta Dala mates : Krama Desa Adat Mengwitani misinggihan Asta

៣៨ ដំណើរការប្រតិបត្តិការ និង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

Aiswaryan Ida Sang Hyang Widhi ; Anima, Lagima, Mahima, Prapti, Pratikrama,

ហិរិយាបនិយមប្រាជ្ញាបណ្ឌិត

Isitwa, Wasitwa miwah Yatrakamawasayitwa.

៣៩ ដំណើរការប្រតិបត្តិការ និង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រឥណ្ឌូនេស៊ី

3. Padi lan Kapas, mates : Sajeroning ngupadi jagadhita sané matiti pangancan antuk



យ៉ាងហោចណាស់ ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រ ឲ្យយុទ្ធសាស្ត្រ ឲ្យយុទ្ធសាស្ត្រ

Dharma, Arta, Kama, Krama Désa Adat Mengwitani, tan mari nglimbakang bhoga
ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

miwah upabhoga minakadi sandang pangan.

១១ ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

4. Candi Bentar saha panyengker pinaka Baladika pikukuh ngajegang kalanggengan Yasa
ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

Kerthi, sekala niskala ngulati Jagadhita.

១២ ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

5. Undag-matangga telu maartos ngajegang Tri Hita Karana.

១៣ ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

6. Pinggel sambung Sinambung, mates : Nyikiang Krama Désa Adat Mengwitani saha
ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

pakilitannya ring sajeroning nyujur Désa Adat sané kabawos santi.

១៤ ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

7. Sasanthi Praja Hita Ananta Winangun, mates Krama Désa Adat Mengwitani nénten
ឲ្យយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្រ

rered mautsaha mikoliang kasukretan Désa Adat rawuhing pawongannya sami.



ບົ່ງພາສາບາລີບຍາກາ

PURWA KATA UTAWI PAMAHBAH

ໂອ້ ສຸສຸຢາສຸ

OM SWASTYASTU,

ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

Antuk panugrahan Ida Sang Hyang Widhi Wasa, panyuratan Awig-awig Desa Adat
ຍິ່ງພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

Mengwitani puniki prasidha mamargi becik lan ngamolihang paingkup bawos mangda
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

danganan Krama lan Warga Desane sami ngeresepang daging awig-awig puniki, kruna-
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

kruna wyadin lengkara sane munggah iriki kautsahayang ngangge Basa Bali Madya ketah,
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

sane kapasupati lan sane kasimpen ring Pura Desa taler dagingnyane pacang kasobyahang
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

ring Krama lan Warga Desane sami melarapan ngwacen ring suang–suang Banjar Adat Olih
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

Prajuru Adat manut galah irika.

ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

Krama Desa Adat Mengwitani, wawidangan Perbekel Mengwitani, Kecamatan
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

Mengwi, Kabupaten Badung, ngawit saking tahun Masehi 1930 sampun madruwe awig –
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

awig masurat ring lontar sane munggah ring Pura Desa Adat Mengwitani, sakewanten
ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ ພາສາພາສາບາລີທີ່ມີພຽງພໍພາສາ

susunan miwah daging ipun sampun kesampurnayang malih manut kawentenan pikobet



ការកាត់បន្ថយការប្រើប្រាស់ប្រភេទប្រាក់បៀវត្សន៍ប្រភេទប្រាក់បៀវត្សន៍

Banjar Adat, kesaksinin Kelian Banjar Dinas sawewengkon Desa Adat Mengwitani.

៩. ភារកិច្ចនៃក្រុមការងារនីមួយៗនៃគណៈកម្មាធិការត្រូវតែត្រូវបានកំណត់ឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវភាពប្រសើរឡើងនៃការងារ និងការគ្រប់គ្រងធនធាន។

4. Ring Rahina Redite, kalaning Sasih Sungsang warsa icaka 1937, pinanggal bulan miwah
 ៦មេសាឆ្នាំ ១៩៣៧ ទស្សវត្ស ១២០៧៤ ព្រហ្មវត្សរ៍ឆ្នាំឆ្មៃព័ន្ធមឃ្លា រ៉េនេសាស៊ីបារាំង

Desa Adat melarapan antuk Paparuman Prajuru Desa Adat sejangkepnyane minakadi
បុព្វបុត្រាធម៌សាសនាស្រុកស្រីរតន្ត្រី ព្រះបាទស្រីសុរិយោវរ្ម័នទី១


Mengwitani, sampun memargi gilik saguluk saha susrusa manggehang Awig-awig Desa
 ហេងវិញសាមគ្គីភាពសង្កាត់ស្រីស្រី

Adat Mengwitani puniki sekadi ring Sor.

Masehi, kemargiang adung pemargi (*Harmonisasi*) nguwah-nguwuhin Awig-Awig

Desa Adat Mengwitani nganutan Undang-Undang Nomor 15 Tahun 2023 indik Provinsi

Awig-Awig Desa Adat Mengwitani 2026



Bali. Adung pemargi Awig-Awig puniki kasungkemang duk Rahina Redite Wage,
ប្បញ្ញត្តិប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការកាត់បន្ថយការប្រើប្រាស់ប្រាក់បៀវត្ស

Wuku Uye, tanggal masehi 1 Februari 2026 ring Paruman Agung Krama Desa Adat
 ဗိုလ်ကြီးစိုး

ရမာဇာမာဇာဗွဲဗွဲဗွဲ၊ ဟံ၊ ဟံဗွဲဗွဲ၊ ဗွဲဗွဲဗွဲ


ហ៊ានឆ្លាតវៃ រក្សាជីវិត

အိမ်ထောင်ရေးအဖွဲ့အစည်း

Kelian Desa Adat Mengwitani

ហិរញ្ញវត្ថុ

I PUTU WENDRA



Sajaba dresta inucap, Pamekas Pancasila, Undang-Undang Dasar 1945 miwah sahanan
 බිහිවුණු නීති රටේ පාලන ක්‍රමය සඳහා වූ මූලධර්මයන් සහ අංශයන්

Peraturan-peraturan Pemerintah ring Negara Republik Indonesia tan maren manggeh
ꦑꦼꦥꦫꦺꦤ꧀ꦠꦸꦁꦒꦺꦴꦩꦿꦏꦚꦶꦤꦲꦭꦂꦢꦱꦶꦪꦕꦺꦤ꧀ꦝꦶꦗꦔꦺꦴꦩ꦳ꦛꦏꦻꦃ

kainggilang, tan wenang kalempasin antuk Awig–awig puniki.



ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	៧
TATINASAN NYASA LAN SESANTI DESA ADAT MENGWITANI	i
ប្រើប្រាស់.....	២
PURWA KATA	iii
ជំពូកទី ១.....	៧
MURDA CITA	vii
ប្រើប្រាស់.....	៧
DAGING AWIG-AWIG	ix
ជំពូក ២.....	
SARGAH I	
ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	៧
ARAN, WEWIDANGAN, TIPE, STATUS DESA ADAT	1
ជំពូក ៣.....	
SARGAH II	
ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	១
PAMIKUKUH MIWAH PATITIS	5
ជំពូក ៤.....	
SARGAH III	
ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	៧
AWIG-AWIG, PARAREM MIWAH UGER-UGER DESA ADAT	7
ប្រើប្រាស់ ៧ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	៧
Palet 1 Indik Awig-Awig Desa Adat	7
ប្រើប្រាស់ ៧ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	៧
Palet 2 Indik Pararem Desa Adat	8
ប្រើប្រាស់ ៧ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ.....	៧
Palet 3 Indik Uger-Uger Desa Adat	10



ឯកទេស ៩

SARGAH IV

ឧទ្ទេសន៍សហគមន៍ក្រុមភូមិភាគឦសាន	៧៧
SUKRETA TATA PARAHYANGAN DESA ADAT	11
បញ្ចូល ៧ ប្រព័ន្ធសហគមន៍	៧៧
Palet 1 Indik Pura	11
បញ្ចូល ៨ ប្រព័ន្ធសហគមន៍	៧៧
Palet 2 Indik Yadnya	17

ឯកទេស ១០

SARGAH V

ឧទ្ទេសន៍សហគមន៍ភាគឦសាន	៩៧
SUKRETA TATA PAWONGAN.....	47
បញ្ចូល ៧ ប្រព័ន្ធសហគមន៍.....	៩៧
Palet 1 Indik Krama	47
បញ្ចូល ៨ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 2 Indik Swadharma lan Swadikara Krama.....	49
បញ្ចូល ៩ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 3 Indik Pemerintahan utawi Keprajuruan Desa Adat	62
បញ្ចូល ១០ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 4 Indik Baga-baga lan Paiketan Desa Adat.....	70
បញ្ចូល ១១ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 5 Indik Sesari lan Pioli-oli	71
បញ្ចូល ១២ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 6 Indik Lembaga Pengambil Keputusan utawi Paigum Ngawentenan Pamutus.....	72
បញ្ចូល ១៣ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 7 Indik Pawiwahan	76
បញ្ចូល ១៤ ប្រព័ន្ធសហគមន៍សហគមន៍ភាគឦសាន.....	៩៧
Palet 8 Indik Sapihan	83



បញ្ចប់ ៧ បង្កើតធាតុគ្រឹះ.....	៧៣
Palet 9 Indik Sentana.....	93
បញ្ចប់ ៨ បង្កើតធាតុគ្រឹះ.....	៧៤
Palet 10 Indik Warisan.....	95

ឆ្នាំ ៩

SARGAH VI

ឧទាហរណ៍ បញ្ចប់ ៩ បង្កើតធាតុគ្រឹះ.....	៧៥
SUKRETA TATA PALEMAHAN DESA ADAT	99
បញ្ចប់ ៩ បង្កើតធាតុគ្រឹះ.....	៧៥
Palet 1 Indik Tanah miwah Wewidangan Pantaran Desa Adat	99
បញ្ចប់ ៩ បង្កើតធាតុគ្រឹះ.....	៧៦
Palet 2 Indik Karang miwah Tegal	102
បញ្ចប់ ៩ បង្កើតធាតុគ្រឹះ.....	៧៦
Palet 3 Indik Wewangunan, Wewalungan, miwah Pepayonan	105

ឆ្នាំ ១០

SARGAH VII

បញ្ចប់ ១០ បង្កើតធាតុគ្រឹះ.....	៧៧
PADRUWEN, UTAHA, MIWAH PRABEYA DESA ADAT	112
បញ្ចប់ ១០ បង្កើតធាតុគ្រឹះ.....	៧៧
Palet 1 Indik Padruwen Desa Adat	112
បញ្ចប់ ១០ បង្កើតធាតុគ្រឹះ.....	៧៧
Palet 2 Indik Prabeya lan Penganggaran Desa Adat	117

ឆ្នាំ ១១

SARGAH VIII

បញ្ចប់ ១១ បង្កើតធាតុគ្រឹះ.....	៧៨
TATA PAKILITAN PREKANTI MIWAH MAJELIS DESA ADAT	119
បញ្ចប់ ១១ បង្កើតធាតុគ្រឹះ.....	៧៨
Palet 1 Indik Prekanti Desa Adat	119
បញ្ចប់ ១១ បង្កើតធាតុគ្រឹះ.....	៧៨
Palet 2 Indik Majelis Desa Adat	119



ឯកទ្វីប ឃ

SARGAH IX

ការងារស្នូលស្រាវជ្រាវប្រជាជនប្រទេស.....	៧២០
BAYA, KULKUL, WICARA, MIWAH DANDA	120
បញ្ចប់ ៧ ប្រភេទ.....	៧២៧
Palet 1 Indik Baya	121
បញ្ចប់ ៨ ប្រភេទ.....	៧២៨
Palet 2 Indik Kulkul	122
បញ្ចប់ ៩ ប្រភេទ.....	៧២៩
Palet 3 Indik Wicara	124
បញ្ចប់ ១០ ប្រភេទ.....	៧៣០
Palet 4 Indik Danda	126

ឯកទ្វីប ៧០

SARGAH X

ប្រភេទស្ថាប័នសាធារណៈ

PEWANGUNAN DÉSA ADAT MIWAH

ប្រភេទស្ថាប័នសាធារណៈ.....	៧៣១
PEWANGUNAN WEWIDANGAN DÉSA ADAT	128

ឯកទ្វីប ៧១

SARGAH XI

ប្រភេទស្ថាប័នសាធារណៈស្រាវជ្រាវ

PENUNTUN LAN PANUREKSAN, NGUTSAHAYANG

ប្រភេទស្ថាប័នសាធារណៈ.....	៧៣២
MIWAH NGERAJEGANG DESA ADAT	129
បញ្ចប់ ៧ ប្រភេទស្ថាប័នសាធារណៈស្រាវជ្រាវ.....	៧៣២
Palet 1 Indik Penuntun miwah Panureksan Desa Adat.....	129
បញ្ចប់ ៨ ប្រភេទស្ថាប័នសាធារណៈស្រាវជ្រាវ.....	៧៣២
Palet 2 Indik Ngutsahayang lan Ngerajegang Desa Adat.....	129



ឯកសារ រដ្ឋ

SARGAH XII

ព្រះបាទស្រីរាជវង្សាវរ្ម័នទី៧..... រដ្ឋ

NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM 131

ឯកសារ រដ្ឋ

SARGAH XIII

ប្រាសាទ..... រដ្ឋ

PAMUPUT 132



ឯកទេស ៣

SARGAH I

បញ្ញត្តិបទប្បញ្ញត្តិសហគមន៍

ARAN LAN WAWIDANGAN, TIPE MIWAH STATUS DESA ADAT

បញ្ញត្តិ ៣

Palet 1

បញ្ញត្តិសហគមន៍

Indik Aran Desa Adat

បទប្បញ្ញត្តិ ៣

Pawos 1

សហគមន៍សហគមន៍សហគមន៍សហគមន៍សហគមន៍

Desa Adat puniki mewasta Desa Adat Mengwitani.

បញ្ញត្តិ ៣

Palet 2

បញ្ញត្តិបទប្បញ្ញត្តិសហគមន៍

Indik Wewidangan Desa Adat

បទប្បញ្ញត្តិ ៣

Pawos 2

៣ ទីតាំងសហគមន៍សហគមន៍សហគមន៍សហគមន៍សហគមន៍

(1) Jebar Kakuwub wawidangania Desa Adat Mengwitani mawates nyatur desa :

សិរីសុខបុរាណ : សហគមន៍សហគមន៍សហគមន៍សហគមន៍សហគមន៍

Sisih Kulon : Desa Adat Kelaci lan Dakdakan, Telabah Yeh Ulam;

សិរីសុខបុរាណ : សហគមន៍សហគមន៍សហគមន៍សហគមន៍សហគមន៍

Sisih Lor : Desa Adat Mengwi, Tugu Pananggun Desa, Jlinjingan;

សិរីសុខបុរាណ : សហគមន៍សហគមន៍សហគមន៍សហគមន៍សហគមន៍

Sisih Wetan : Desa Adat Beringkit, Telabah Yeh Sauh;

សិរីសុខបុរាណ : សហគមន៍សហគមន៍សហគមន៍សហគមន៍សហគមន៍

Sisih Kidul : Desa Adat Kekeran, Lapangan Pratu Rai Madra;



ຫຼ້າ ສາສາບຸກຄົນທີ່ມີທຸກຄຸນສົມບັດທີ່ເໝາະສົມກັບການເປັນພະກະສັດ

(2) Kakuwub wawidangan Desa Adat Mengwitani manut dresta, lwire : Karang Paumahan ສາສາບຸກຄົນທີ່ມີທຸກຄຸນສົມບັດທີ່ເໝາະສົມກັບການເປັນພະກະສັດ

kaanggehang Palemahan Desa Adat, Setra, Sawah, Tegal, Margi, miwah sakalwirnyane, ມາດຕະການທີ່ມີທຸກຄຸນສົມບັດທີ່ເໝາະສົມກັບການເປັນພະກະສັດ

sajabaning Palemahan Desa Adat keanggehang Telajakan Desa Adat.

ຫຼ້າ ທຸກຄຸນສົມບັດທີ່ເໝາະສົມກັບການເປັນພະກະສັດ ທີ່ ໑ ທາງດ້ານການເປັນພະກະສັດ

(3) Desa Adat Mengwitani puniki kaepah dados lima welas (15) Banjar Adat, lwire :

ບາ ທາງດ້ານການເປັນພະກະສັດ

ha. Banjar Adat Culag–Calig.

ສາ ທາງດ້ານການເປັນພະກະສັດ

na. Banjar Adat Wira Dharma.

ສາ ທາງດ້ານການເປັນພະກະສັດ

ca. Banjar Adat Sila Dharma.

ກາ ທາງດ້ານການເປັນພະກະສັດ

ra. Banjar Adat Jumpayah.

ສາ ທາງດ້ານການເປັນພະກະສັດ

ka. Banjar Adat Gunung Sari.

ດາ ທາງດ້ານການເປັນພະກະສັດ

da. Banjar Adat Taman Sari.

ບາ ທາງດ້ານການເປັນພະກະສັດ

ta. Banjar Adat Batur Sari.

ສາ ທາງດ້ານການເປັນພະກະສັດ

sa. Banjar Adat Delod Peken.

ບາ ທາງດ້ານການເປັນພະກະສັດ

wa. Banjar Adat Loda Pura.

ບາ ທາງດ້ານການເປັນພະກະສັດ

la. Banjar Adat Dajan Peken.

ຍາ ທາງດ້ານການເປັນພະກະສັດ

ma. Banjar Adat Dukuh Gong.



භික්ෂුබ්භූමිකාව

Indik Tipe Desa Adat

පද්ධති ෩

Pawos 3

භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

Tipe Desa Adat Mengwitani manut Peraturan Daerah Provinsi Bali Nomor 4 Tahun 2019

භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

indik Desa Adat ring Bali, tipe Desa Adat Mengwitani manggeh tipe Desa Adat Apenaga
බාලි ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

yadiastun Desa Adat Mengwitani sujatinnyane Desa Tua antuk cihna sane wenten mekadi
භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

togog kuna, catus pata, Pura Penataran Desa, Pura Pengulun Subak, Kahyangan Nyatur Desa,
භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

Kahyangan Pura Ciwa utawi Mentig, lan sane ngastawayang upakara riin wantah
භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

kasinanggeh pemangku gede.

භික්ෂුබ්භූමිකාව

Indik Status Desa Adat

පද්ධති ෪

Pawos 4

෧. භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

(1) Genah Desa Adat Mengwitani ngamanggehang pamikukuh, minakadi Desa Adat
භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

Magenah maring sakuuban wewidangan jagat Kabupaten Badung Provinsi Bali.

෨. භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

(2) Linggih Desa Adat Mengwitani, Desa Adat punika dados unteng wit Awig-Awig ring
භික්ෂුබ්භූමිකාවේ විධිවිධාන අනුකූලව පවත්වා ගැනීම සඳහා ප්‍රදේශීය මට්ටමේ ප්‍රතිපත්ති

Pamargin uger-uger Praja Mandhala Provinsi Bali utawi statusnyane pinaka Subyek Hukum.



ឆ័ត្រ ២

SARGAH II

បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា

PAMIKUKUH MIWAH PATITIS DESA ADAT

បទប្បញ្ញត្តិ ៣

Palet 1

បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា

Indik Pamikukuh Desa Adat

បទប្បញ្ញត្តិ ៥

Pawos 5

ព្រះរាជាណាចក្រកម្ពុជា ជាតិ ឯកភាព យុត្តិធម៌

Desa Adat Mengwitani nganggehang pamikukuh dasar :

- ហា បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា ១៩៥៩
- ha. Pancasila lan Undang-Undang Dasar 1945
- គា បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា
- na. Panegara Mawa Tata
- ដា ប្រពៃណីបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា
- ca. Tri Hita Karana manut Tatwaning Bhuwana Agung

បទប្បញ្ញត្តិ ២

Palet 2

បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា

Indik Patitis Desa Adat

បទប្បញ្ញត្តិ ៤

Pawos 6

៣ បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា ជាតិ ឯកភាព យុត្តិធម៌

- (1) Lwir patitis Desa Adat Mengwitani, mikukuhang miwah ngajegang agama, nginggilang
បទប្បញ្ញត្តិបទប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា ជាតិ ឯកភាព យុត្តិធម៌
- tata titi meagama, ngajegang kasukretan Desa miwah pawongan sami sekala



ລັດຖະ ຫຼາ

SARGAH III

ລະບົບກົດໝາຍບຸກຄະລາກອນຊາວບ້ານ

AWIG-AWIG, PARAREM MIWAH UGER-UGER DESA ADAT

ບາງຢາ ໓

Palet 1

ບົດສະຫຼຸບກົດໝາຍຊາວບ້ານ

Indik Awig-Awig Desa Adat

ບາງຢາ ໖

Pawos 7

ທຸກບ່ອນທີ່ມີການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ:

Ngunggahang indik kepatutan utawi kawenangan Desa Adat makarya awig-awig:

໙. ລະບົບກົດໝາຍຊາວບ້ານທີ່ມີການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ

ha. Awig- Awig Désa Adat Mengwitani katiténin lan kasungkemin ring paruman Desa
ລະບົບກົດໝາຍຊາວບ້ານ

Adat.

໑໐. ບາງບ່ອນທີ່ມີການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ

na. Tata titi ngaryanin Awig-awig inggih punika mawiwit saking Paruman Adat, raris
ກົດໝາຍຊາວບ້ານທີ່ມີການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ

ngadegang Prawartaka Nguwah-nguwuhin Awig-awig sané angganyané mawit
ການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ

saking Prajuru Désa Adat, Sabha Désa, Kerta Désa, Kelian Banjar Adat, Pemangku
ການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ

Kahyangan Desa, Tokoh Agama, lan para Prajuru Paiketan utawi Pasikian ring Desa
ລະບົບກົດໝາຍຊາວບ້ານ

Adat.

໑໑. ລະບົບກົດໝາຍຊາວບ້ານທີ່ມີການສະຫຼຸບກົດໝາຍຊາວບ້ານແລະລະບົບກົດໝາຍຊາວບ້ານ

ca. Awig-awig sané kakaryanin nénten dados lémpas utawi matinjakan sareng Pamiku

໑໖

7



ບາງຟາ ຫຼ້າ

Palet 3

ບິຣຸ້ງບັ້ງບັ້ງ

Indik Uger-Uger

ບາງບາວຟາ ຟ້າ

Pawos 9

໑. ຖ້າທ່ານເຫັນວ່າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງ

(1) Desa Adat wenang ngardi uger-uger yening wenten parikrama sane mabuat, turmaning
ຖ້າບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງ

dereng wenten kasurat ring awig-awig utawi ring pararem Desa Adat.

໒. ບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງ

(2) Uger-uger sanistannyane malarapan pamutus paruman Prajuru Desa Adat.

໓. ບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງບາງບາວຟາຟ້າບິຣຸ້ງບັ້ງບັ້ງ

(3) Uger-uger inucap, patut kasungkemin ring Paruman Desa Adat sane jagi rauh.



ឆ្នាំទី ៩

SARGAH IV

ឧបករណ៍ប្រើប្រាស់ប្រព័ន្ធគោលដៅ

SUKRETA TATA PARHYANGAN DESA ADAT

បញ្ជី ៧

Palet 1

ប្រព័ន្ធគោលដៅ

Indik Pura

ឆ្នាំ ៧

Kaping 1

ប្រព័ន្ធគោលដៅប្រព័ន្ធគោលដៅ

Pura Kahyangan Jagat Desa Adat

បញ្ជី ៧

Pawos 10

ឧបករណ៍ប្រើប្រាស់ប្រព័ន្ធគោលដៅប្រព័ន្ធគោលដៅប្រព័ន្ធគោលដៅប្រព័ន្ធគោលដៅ

Sane kasinanggeh Pura Kahyangan Jagat ring Desa Adat Mengwitani inggih punika Pura sane
ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩

keamong olih Desa Adat Mengwitani kawentennyane pinaka pengawit leluhur Krama Desa Adat
ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩

Mengwitani sadurung wentene Pura Kahyangan Tiga lan Pura Kahyangan sane tiosan sarwi sadurung
ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩ ឆ្នាំទី ៩

kebawos Desa Adat puniki kapaica aran Desa Adat Mengwitani luire:

ហា. ឧបករណ៍ប្រើប្រាស់ប្រព័ន្ធគោលដៅប្រព័ន្ធគោលដៅប្រព័ន្ធគោលដៅ

ha. Kahyangan Jagat Penataran Desa Adat Mengwitani.



කපි 2

Kaping 2

පුරාකහ්‍යාන ත්‍රි

Pura Kahyangan Tiga

පද්මාබ් 11

Pawos 11

සතුරුකම් කිරීමේදී පුරාකහ්‍යාන ත්‍රි භික්ෂූන්ගේ සහයෝගයෙන් සිදු කළේය.

Sane kasinanggeh Pura Kahyangan Tiga ring Desa Adat Mengwitani luire:

හා. පුරාකහ්‍යාන ත්‍රි

ha. Pura Desa lan Bale Agung.

ක. පුරාපුෂ්

na. Pura Puseh.

සා. පුරාකහ්‍යාන ත්‍රි

ca. Pura Dalem Brerong.

කපි 3

Kaping 3

පුරාකහ්‍යාන ත්‍රි, පුරාකහ්‍යාන පාපේතන ත්‍රි, පුරාකහ්‍යාන පාපේතන ත්‍රි

Pura Kahyangan Desa, Kahyangan Papeletan Desa, lan Papeletan

පද්මාබ් 12

Pawos 12

ත්‍රි. සතුරුකම් කිරීමේදී පුරාකහ්‍යාන ත්‍රි භික්ෂූන්ගේ සහයෝගයෙන් සිදු කළේය.

(1) Sane kasinanggeh Pura Kahyangan Desa ring Desa Adat Mengwitani sane kaemong antuk
පුරාකහ්‍යාන ත්‍රි භික්ෂූන්ගේ සහයෝගයෙන් සිදු කළේය.

Krama Desa Adat Mengwitani luire :

හා. පුරාපුෂ්

ha. Pura Pasucian Desa.

ක. පුරාපුෂ්

na. Pura Pasucian Dalem.

ත්‍රි

12

ឆ្លាត បូរាណបទ

ca. Pura Merajapati.

19. ບຸກຍຶກເຈບເອົາກິດຊາດເຊອາດເຢັດຢູ່ໄກຂົນເຖກສາບົກເຖຍວ່າກູໝູຍາດຊາດເຊອາດເຢັດ

(2) Pura Merajapati ring Desa Adat Mengwitani sane kaemong antuk Krama Desa Adat Mengwitani.

Mengwitani minakadi :

ທາງ ບຸກຍຶກເຈບເວີບບູບສາ

ha. Pura Merajapati Pupuan.

ຂາ ບຸກຍຶກເຈບໄປທາງຊ່ວຍກິ

na. Pura Merajapati Gunung Sari.

ឆ្លាត ប្រកាសរាជបង្គាប់ព្រះបាទ

ca. Pura Merajapati Lebah.

ກາ ບຸກຍາກເບື້ອງໄກໄທ້

ra. Pura Merajapati Nyuh Gading.

ဤ သရေခေါ်ဆိုမှုကို ပျက်စီးမှုမရှိဘဲ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖော်ပြထားပါသည်။

(3) Sane kasinanggeh Pura Kahyangan Papeletan Desa Adat inggih punika Pura sane
 ພູມພິດທະຍາສາດສະໜາປະເພນີບ້ານພະຍາດອາດຕະວັດສະດີພະຍາດ

pelinggihnyane nyarengan nyejer ring Bale Agung Desa Adat Mengwitani kalaning
 ຕຳບົນພິມພາບພິມຂອງສະໜາພາກຕ່າງໆທີ່ຍັງຄົງມີຢູ່ໃນປະເທດ

ngemargiang Karya Palisan lan Tawur Kasanga sane kaemong olih para Penyiwi Pura.

៥១. ប្រើប្រាស់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការប្រកបដោយសុវត្ថិភាព

(4) Tiosan ring Pura Kahyangan Papeletan Desa wenten kebawos Pura Papeletan utawi Pura
 ມຸ່ງກິດທິດໃນບຸລີສາມຖານທາງພາກສຽງເໜືອຕາມລະບົບສະຖານະ

Swagina inggih punika Pura sane tiosan ring Kahyangan Desa lan magenah ring
 ဘီပိဏာတုလူဝေသဟွေးဘီပိဏာဘဲလူဝေသဟွေးမုၢ်အခါမုၢ်ကွၢ်လၢဝဲမုၢ်ကွၢ်လၢဝဲမုၢ်ကွၢ်လၢဝဲမုၢ်ကွၢ်လၢဝဲ

wewidangan Desa Adat utawi Banjar Adat sane kaemong olih Banjar Adat utawi Penyiwi
ပျဉ်းတား

luire :

ທາງ ບຸກລິເລກໜ້າໜ້າກໍ່ສາກົນໄດ້ແກ້ໄຂໄປແລ້ວ

ha. Pura Sedahan Penyarikan Banjar Adat.

၂၈၅၂



- ສາ ບຸກບົກພຸງລຸງຕາສາ
- na. Pura Pengulun Subak.
- ສາ ບຸກບາຍສາ
- ca. Pura Taman.
- ກາ ບຸກບາຍເຈີ
- ra. Pura Beji.
- ສາ ບຸກບົກພຸງລຸງຕາສາ
- ka. Pura Mentig lan dugul.
- ເກ ບຸກບົກພຸງລຸງຕາສາ
- da. Pura Pesimpangan.
- ຫາ ບຸກບົກພຸງລຸງຕາສາ
- ta. Pura Melanting.

ສາບີ ໑

Kaping 4

ບຸກບົກພຸງລຸງຕາສາ

Pura Swawandhu utawi Dewa Hyang

ບຸກບົກພຸງລຸງຕາສາ

Pawos 13

ສາບີ ສາບີ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ

Sane kasinanggeh Pura Swawandhu utawi Dewa Hyang inggih punika Pura sane kaempon olih

ສາບີ ສາບີ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ

kulawarga miwah soroh sane wenten ring kakuwub wewidangan Desa Adat Mengwitani, kepah

ຍາສາບີ ສາບີ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ ບຸກບົກພຸງລຸງຕາສາ

manut genah pura inucap ring soang-soang banjar, inggih punika :

- ຫາ ບຸກບົກພຸງລຸງຕາສາ
- ha. Pura Kawitan.
- ສາ ບຸກບົກພຸງລຸງຕາສາ
- na. Pura Dadia.



- ma. ບູກບຸນຊື່
- ca. Pura Panti.
- na. ບູກບຸນປີເກງ
- ra. Pura Hyang Ibu

ໝີ ໑

Kaping 5

ບາດິບູກບຸນຖາວາມສາ

Pangeling Pura Tiosan

ບາດບາລີ ໑໔

Pawos 14

໑ ຍົກເກີດບ່າບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

- (1) Mitegepang lan mangda setata eling kawentenan Pura sane patut kauratiang olih Krama ທຸກຄົນຊາວບ້ານ

Desa Adat Mengwitani :

ma. ບູກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

- ha. Pura Taman Saren Kangin, inggih punika pecak wiwit kewentenan Pura Desa lan ບູກບຸນ

Puseh.

na. ບູກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

- na. Pura Taman Beji Kahyangan Tiga Desa Adat Mengwitani, inggih punika pecak sane ບູກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

nguni pura genah nunas tirta lan mesuci tatkala piodalan Pura Desa lan Puseh, sarwi ສາວບ້ານ

kalaning Karya Pamelisan.

ma. ບູກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

- ca. Pura Pasucian Dalem utawi Dalem Brerong sane magenah ring pantaraning Jaba Pura ບູກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

Taman Brerong, inggih punika genah masuci kalaning piodalan ring Pura Dalem lan ບູກບຸນຖາວາມສາບຸກບຸນຖາວາມສາບຸກບຸນຖາວາມສາ

piodalan Pura Kahyangan Desa sarwi Papeletan.

໑໑໑



ບາງຟາ ຜູ້

Palet 2

ບິນິໝູ່

Indik Yadnya

ສາບີ ທຳ

Kaping 1

ຖາບາພາດ

Dewa Yadnya

ບາບາລາ ທຳ

Pawos 15

ຖາບາພາດເຊິ່ງເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

Desa Adat Mengwitani ngemargiang Dewa Yadnya ring sahananin Pura linggih Ida Betara
ທາງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

nganutan sane ketamiang saking riin, pemargi sekadi ring sor :

ທາ. ສາບີລ່າສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

ha. Sawilang sasih namonin rahina manut Sapta Wara lan Panca Wara katuran Odalan
ທາບີໝູ່

Alit.

ສາ. ສາບີລ່າສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

na. Sawilang 6 (nem) sasih namonin rahina nganutang Sapta Wara, Panca Wara lan
ບາບາລາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

Pawukon katuran Piodalan.

ສາ. ຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

ca. Wnten naler piodalan namonin rerainan Purnama utawi Tilem ngenem sasih lan
ຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

ngewarsa.

ທາ. ຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

ra. Desa Adat Mengwitani saking riin nenten naenan ngaturan Piodalan Jelih utawi
ຍົກເວັ້ນຈາກຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດສາມາດສ້າງກາຍເປັນຕົ້ນຂອງຖາບາພາດ

mejaba jero utawi pindo pisan.

ທາບີໝູ່



ຍິບຊຸມສາທາລະນະ ຖະໜົນຮູ້ຄຳກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງ

miwah sakancannyane, tan wenang ngaranjingan ke Karang Suci, minakadinia

ສາບຸກບຸກ ມີມາຖະຍາຍຸກກຸ້ງຄຳບິດຊະຍາຊຸມບາບຸຢີ

ka pura–pura. Sang sane mamurung wenang kapidanda manut Pararem.

ສ. ພາສີຖະໜົນຮູ້ຄຳກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງ ບິດຊະຍາຊຸມບາບຸຢີ

na. Yaning wenten anak mayusa lintang ring 24 weton mabacin wyadin makotoran ring

ສາກ່າມຸມິຍິສສາເດີຊຽງບຸກບຸກຖະໜົນຮູ້ຄຳກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງ

Karang Suci minakadinne Pura – Pura, wong inucap wyadin sane kengakusara ipun, ບິດຊະຍາຊຸມບາບຸຢີ

wenang kapidana manut pararem.

ສ. ພາສີຖະໜົນຮູ້ຄຳກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງ ບິດຊະຍາຊຸມບາບຸຢີ

ca. Yaning wenten anak mamuat sawa wyadin babangkan sane tan manut indik ke Karang

ສາກ່າມຸມິຍິສສາເດີຊຽງບຸກບຸກບິດຊະຍາຊຸມບາບຸຢີ

Suci minakadinne Pura – Pura, wenang kapidanda manut Pararem.

ກ. ພາສີຖະໜົນຮູ້ຄຳກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງບຸກບຸກຖະໜົນຮູ້ຄຳກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງ

ra. Yaning wenten wong masanggama ring Karang Suci minakadinne Pura-Pura, wong

ບິດຊະຍາຊຸມບາບຸຢີສາກ່າມຸມິຍິສສາເດີຊຽງບິດຊະຍາຊຸມບາບຸຢີ

inucap wyadin sane kepakusara dane wenang kapidanda manut Pararem.

ສ. ສາບຸກບຸກກາຕິດຕຣື້ສາກ່າມຸມິຍິສສາເດີຊຽງບຸກບຸກບິດຊະຍາຊຸມບາບຸຢີ

ka. Satunggil ngaranjing ke Karang Suci minakadinia Pura–Pura, patut mapangangge

ເລກບາບຸຢີ ບິດຊະຍາຊຸມບາບຸຢີສາກ່າມຸມິຍິສສາເດີຊຽງບິດຊະຍາຊຸມບາບຸຢີ

adat sepatutnyane manut Desa Kala Patra duk punika utawi manut abot acara sane

ສາກ່າມຸມິຍິສສາເດີຊຽງບິດຊະຍາຊຸມບາບຸຢີສາກ່າມຸມິຍິສສາເດີຊຽງບິດຊະຍາຊຸມບາບຸຢີ

kewentenan ring genah suci inucap. Sang mamurung, wenang kapidanda marupa

ບິດຊະຍາຊຸມບາບຸຢີສາກ່າມຸມິຍິສສາເດີຊຽງບິດຊະຍາຊຸມບາບຸຢີສາກ່າມຸມິຍິສສາເດີຊຽງ

Patinget sangkaning becik–becik, yaning ipun tan satinut, wenang kapidanda sekadi

ບາບຸຢີ

pararem.

ໂຮງຮຽນ



ບຸກຄົນ ທີ່ 18

Pawos 18

ໜ້າ ພາກສ່ວນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

- (1) Yaning wenten ring karang suci minakadinne Pura – Pura anak maparilaksana kumanti
ຕາມໂງ່ນກະຊວງພາກສ່ວນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

ngawetuang rah jadm lan ngetel ke Palemahan Karang Suci punika, taler yaning wenten
ສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນ

sane kumantos padem, inggihan sangkaning ngelap, sang maparilaksana wyadin sane
ສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນ

kepakusara wenang kapidanda sekadi pararem.

ໜ້າ ພາກສ່ວນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

- (2) Ring Karang Suci minakadinne Pura – Pura, tan pisan dados merem makemit awor wong
ພາກສ່ວນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

lanang mwan pawestri sane sampun mayusa 13 warsa ngunggahang, Sang sane
ຍາມຮຸ້ນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນ

mamurung wenang kapidanda manut sekadi pararem.

ບຸກຄົນ ທີ່ 19

Pawos 19

ໜ້າ ຍາກສ່ວນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

- (1) Mangda Pasukertan tata agamane prasidha lajer lan kaweruhan warga Desa Adate indik
ສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນ

Tatwa-tatwa Agama, patut ngawentenang pamuspan – pamuspan sinareng satunggil
ບຸກຄົນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

Purnama, Tilem, Saraswati, Siwaratri magenah ring Pura Desa wyadin Pura Dalem
ສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນສາມາດສ້າງສັນ

kawewehin antuk Dharma Wecana wyadin Upanisadha.

ໜ້າ ພາກສ່ວນທີ່ມີຄວາມສຳຄັນໃນການຮັກສາສັນຕິພາບສາມາດສ້າງສັນ

- (2) Odalan Saraswati patut kamargiang oleh Krama Desane sami sinarengan magenah ring Pura



ආකෘතියේ විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

Desa, kawewehin antuk Dharma Wacana utawi Upanisadha miwah wawacaan –wawacana
සිංහල කෘතියකි.

Kidung lan Kakawin.

පථවංශි ප්‍රථම

Pawos 20

ආ) විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

- (1) Ritatkala wenten upacara – upacara sane mabuat ring silih tunggil pura Tri Kahyangan
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

minakadinia patoyan, pelisan :

හ) විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

ha. Tan wenang kawentenan tontonan - tontonan, hiburan – hiburan miwah keramaian
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

tiyosan ring sewewengkon wewidangan Desa Adat Mengwitani, sajawaning wali –
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

wali. Sang mamurug, kapidanda sekadi pararem.

ආ) පැවැත්වෙන සාහිත්‍ය සාහසරියක

na. Para Pemangku Papeletan mangda sami rawuh nangkil pacang nyada pakaryan
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

Mangku Kahyangan Tiga, saking ngawit ngantos puput, lan pacang kahaturang sangu
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

manut kahanan lan kasidhan duk punika.

ආ) පැවැත්වෙන සාහිත්‍ය සාහසරියක

- (2) Panyade ngilenin pemargin Upacara ring Tri Kahyangan Desa lan rikalaning Pelisan
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

salami kemargiang malarapan pagiliran saking sowang–sowang tempekan banjar manut
විවිධ කෘතියක් සහිතව පැවැත්වෙන සාහිත්‍ය සාහසරියක

kahanan pabuat pekaryan kalaning upakara kapatutan oleh Prajuru Desa, saking ngawit



ທຸກຊາມາງບຸນໃໝ່ໆທຸກຊາມາງບຸນໃໝ່ໆທຸກຊາມາງບຸນໃໝ່ໆ
 ngantos puput, utamane olih taruna – tarunine, kasarengin santi – santi kekidung mwah
 ສະເໝີກ ທຸກຊາມາງບຸນໃໝ່ໆທຸກຊາມາງບຸນໃໝ່ໆທຸກຊາມາງບຸນໃໝ່ໆ
 kekawinnyane, papendetan mwah sakalwornia, indik dedudonan tedun ngayah
 ສະເໝີກ ທຸກຊາມາງບຸນໃໝ່ໆທຸກຊາມາງບຸນໃໝ່ໆທຸກຊາມາງບຸນໃໝ່ໆ
 kapidabdabang ring pararem.

ບາງບາງ ປູ້

Pawos 21

ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 Tan wenang nagingin pinget-pinget wyadin adan pawongan, sekehe miwah sane lian – lianan
 ກິບ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 ring palinggih, ring wewangunan, pratima miwah sakalwornia druwen Desa Adat malarapan
 ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 antuk aturan, dana punia miwah sakalwornia. Sang sane tan tinut, aturan wyadin dana puniania
 ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 patut katulak waliang.

ບາງບາງ ປູ້

Pawos 22

ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 (1) Ngadegang Pemangku patut nganutin dadudonan kadi ring sor : mawit saking pratisantanan
 ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 Mangku, malarapan saking nunas pawus Widhi wyadin Nyanjan, sangkaning sasudian I
 ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 Krama Desa Adat wyadin I Krama Pura.
 ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 (2) Sane tan dados kaadegan mangku lwire : wong peceng, sengkok, perot, congeh, poleng,
 ທ່ານ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ ວິໄສ ນາງິນ ປິງເຕ-ປິງເຕ
 wyadin belang, keneng, kepek, kipa, bancih, sakit ila wyadin manular, buduh, ayan

1991



හාහතකි

ayanana,

බිසකු ඩිබ්බපත්තිකිසාබිසකුහාතප්පිකි

pecak ngambil baluan wyadin sapihan kaanggen rabi.

ඉහත සඳහන් කරුණු අනුකූලව කළ යුතු බවට පත්ව ඇත.

(3) Upakara Pawintenan wyadin padiksaan Pemangku Kahyangan Tiga miwah Prajuru Desa
සෙසාහිටි පැරණි කුරුමා ප්‍රජාපතිවරයාගේ නියෝග අනුකූලව කළ යුතු බවට පත්ව ඇත.

Adat, patut magenah ring Pura manut amongania dadudonnia sowang-sowang, lan
ප්‍රජාපතිවරයාගේ නියෝග අනුකූලව කළ යුතු බවට පත්ව ඇත.

prabiyannia kategen oleh I Krama Desa Adat sami.

පදනම් පිටුව

Pawos 23

ඉහත සඳහන් කරුණු අනුකූලව කළ යුතු බවට පත්ව ඇත.

(1) Indik Piodalan ring Kahyangan Tiga Desa Adat Mengwitani lan upacara Pelisan ring Desa
සෙසාහිටි පැරණි කුරුමා ප්‍රජාපතිවරයාගේ නියෝග අනුකූලව කළ යුතු බවට පත්ව ඇත.

Adat Mengwitani kesanggra oleh I Krama Desa Adat Mengwitani, inggiang pemarginnyane
හාතප්පිකිවරයාගේ නියෝග අනුකූලව කළ යුතු බවට පත්ව ඇත.

antuk nyanggra kapidabdabang ring Pararem Desa Adat Mengwitani.

ඉහත සඳහන් කරුණු අනුකූලව කළ යුතු බවට පත්ව ඇත.

(2) Satunggil ngayah makarya adat ring dije ja, minakadinia ring Pura–Pura, patut
ප්‍රජාපතිවරයාගේ නියෝග අනුකූලව කළ යුතු බවට පත්ව ඇත.

mapangangge adat sane manut.

පදනම් පිටුව

Pawos 24

ඉහත සඳහන් කරුණු අනුකූලව කළ යුතු බවට පත්ව ඇත.

(1) Kalaning pacang muspa ring Pura–Pura, patut mapangangge Adat sepatutne manut Desa
හාතප්පිකිවරයාගේ නියෝග අනුකූලව කළ යුතු බවට පත්ව ඇත.

Kala Patra duk punika, saha makta sapirantining muspa, lan patut satinut ring paridabdab

ඉහත

26



ປຸງຮຽງບາບຍາຊຸມຊົນບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

Prajuru, para Pamangku miwah sane ngawiwenang ring Pura sewosan.

໘. ມີການກວດກາການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

- (2) Sekancan aturan wyadin panawuran sane kaleleb, patut kasadok ring Prajuru Desa Adat, ຍາດບັນທຶກລະຫັດການຈັດການ

mangda inilikita sapatute.

໙. ມີການກວດກາການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

- (3) Satunggil maturan ring Pura–Pura Tri Kahyangan, sasaran canange sanistania mapangarga ຫຼາຍກວ່າເກົ່າຈະຖືກຕາມການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

2 keteng jinah bolong utawi manut pidabdab Pararem Desa Adat.

໑. ບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່ຈະຖືກຕາມການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

- (4) Upacara upadrawa, sumpah, cor, dewa saksi miwah sakalwirnia, sane melarapan saking ບັນດາບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່ຈະຖືກຕາມການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

wicara wyadin iyeg, yaning pacang kemargiang ring Pura, patut sahuninge lan sangkanin ທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່ຈະຖືກຕາມການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

titah utawi pituduh Prajuru Desa kemargiang ring Pura Puseh.

ສະບັບ ໑

Kaping 4

ບັນດາບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

Indik Parekan Desa

ບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

Pawos 25

໑. ມີການກວດກາການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

- (1) Swadharman Parekan Desa inggih punika Nyade Kelian Desa Adat ngemargiang upacara- ບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່ຈະຖືກຕາມການຈັດການບຸກຄົນທີ່ບໍ່ມີບຸກຄົນຖືບາດສາດຢູ່

upacara ring Kahyangan Tiga lan Pelisan saking ngawit ngantos puput.

໑໘

27



ໆ ບາດານິຖານິທາສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

- (2) Paolih – olishan Parekan Desa inggih punika Luput papeson kalaning patoyan ring
ສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

Kahyangan Tiga, lan polih pica amatra satunggil pelisan merupa busana poleng, manut
ສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

kahaman miwah kasidan Desa Adate duk punika kadudonin ring pararem Desa Adat.

ໆ ບາດານິຖານິທາສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

- (3) Tiyosan ring Parekan, tan wenang ngangge busana poleng sane mamada ring busana
ບາດານິຖານິທາສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

Parekan utawi Kelian Desa Adat Mengwitani.

ບາດານິຖານິທາ

Palet 3

ບາດານິຖານິທາ

Indik Rsi Yadnya

ບາດານິຖານິທາ

Pawos 26

ໆ ບາດານິຖານິທາສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

- (1) Silih sinunggil pacang mapudgala, madwijati wyadi mabresih, sajawaning nunas panugrahan
ກິລິຍາສິນຸງຄູນປາຈັງມາປຸງດຳ, ມາດວິຈາຕິຍາດິຍາມາບຣະສິ, ສາຈາວານິງນຸນາສປານຸກຮາຍ

ring sang ngawiwenang upaminyane Parisadha Hindu Dharma, Kantor Departemen Agama
ບາດານິຖານິທາສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

Hindu sane lian – lianan, patut taler pinih riya masadok ring Kelian Desa Adat.

ໆ ບາດານິຖານິທາສາມາດຊາວບ້ານນີ້ຖືກສ້າງຂຶ້ນມາດ້ວຍຫຼັກການທີ່ບາດານິຖານິທາສາມາດຊາວບ້ານນີ້

- (2) Kelian Desa Adat patut sareng marityaksa lan nyaksinin pamargin Upacara Mapudgala,
ຍາດວິຈາຕິຍາດິຍາມາບຣະສິ, ສາຈາວານິງນຸນາສປານຸກຮາຍ

Madwijati wyadin mabresih sane kamargiang olih silih sinunggil Desa Adat Mengwitani.

ໆ ບາດານິຖານິທາ

28



ບຸກຄາລີ ຫຼວງ

Pawos 27

ສິນລິນຸງຄູ່ພາບຖອດບ່ອນບໍ່ມີບຸກຄາລີຖາວາງຖອດກັບເຂົາເຈົ້າບຸກຄາລີ

Sinalih tunggil sane pacang mewinten ngamargiang penyontengan, dalang, makamiwah sane
ພິພາກສາຖອດບຸກຄາລີຖາວາງກັບເຂົາເຈົ້າບຸກຄາລີ ແລະບຸກຄາລີຖອດກັບພິພາກສາ

lianan sane wenten runtutanyane ring ngemargiyang yadnya, taler patut masadok ring Kelian
ຖອດກັບເຂົາເຈົ້າບຸກຄາລີພິພາກສາກັບເຂົາເຈົ້າ

Desa Adat miwah Kelian Banjar Adat.

ບຸກຄາລີ ໑

Palet 4

ບິກິດສິນຢູນາທຳ

Indik Pitra Yadnya

ສາມ ໗

Kaping 1

ບິກິດສິນຢູນາທຳບິກິດ

Indik Lampus utawi Lina

ບຸກຄາລີ ຫຼວງ

Pawos 28

ສາຍຸດິບຖອດກັບຖອດກັບພິພາກສາບຸກຄາລີພິພາກສາ

Satunggil wenten Krama Desa sane lampus wyadin lina :

໙. ສາຍຸດິບຖອດກັບພິພາກສາບຸກຄາລີພິພາກສາບຸກຄາລີພິພາກສາ

ha. Sang sane nruweyang wyadin sane ngakusara sane lampus punika patut :

໑. ສາຍຸດິບຖອດກັບພິພາກສາບຸກຄາລີພິພາກສາບຸກຄາລີພິພາກສາ

1) Masadok lan nunasang ring Kelian Desa Adat malarapan Sedan Setra indik

ບຸກຄາລີພິພາກສາບຸກຄາລີພິພາກສາບຸກຄາລີພິພາກສາ

padewasan pakutangan miwah sane lian – lianan, majalaran antuk canang

ບຸກຄາລີພິພາກສາບຸກຄາລີພິພາກສາບຸກຄາລີພິພາກສາ

tubungan atanding masari 11 keteng jinah bolong utawi sesari manut Pararem.

໑ ຫຼວງ

29



කපි ෩

Kaping 3

හිඳිඳුනිපාකුතංගපාකුතංග

Indik Tan Kapatutang Pakutangan

පතුපාසි ෩

Pawos 30

෪෦෦. හාහාහිඳිපාකුතංගපාකුතංගහිඳිඳුනිපාකුතංග

(1) Tata Titi Pakutangan manut sekadi ring sor :

හ෦෦. හාහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

ha. Tan wenang makirim : Inggih punika ngajang sawa sale genti pacang kakutang ring
තුපාසිපාකුතංගහිඳිඳුනිපාකුතංග

setrane asiki, ring rahinane asiki.

හ෦෦. හාහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

na. Tan wenang Ngutang Tiga : Inggih punika ring rahinane asiki ngutang sawa tigang
හිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

diri, ring setrane asiki, lintangan ring tigang diri dados. Indik dedudonan Ngutang
හිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

Tiga puniki kapidadabang ring Pararem.

හ෦෦. හාහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

ca. Tan wenang Ngalangkar Watang : Inggih punika ngimpasin umah sane madaging
හිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

watang kalaning mamargi ngutang sawa ke setrane, sajawaning indik sawane ring
තුපාසිපාකුතංගහිඳිඳුනිපාකුතංග

umah punika sampun masobaya pacang masekeh utawi ngeker dewasa.

හ෦෦. හාහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංගහිඳිඳුනිපාකුතංග

ra. Tan wenang Pakutangan Tan Nganutin Padewasa : Inggih punika makutang sakuni –
තුපාසිපාකුතංග

kuni dinane.

෪෦෦

32



ບຸກຄະພົນ ຫຼ້າ

Pawos 33

ໜ້າ ມີໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

- (1) I Krama Banjar wyadin I Krama Desa Adat wenang nabdab wyadin ngupapira Setra
ບາງຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ
amongania sowang-sowang, mangda prasida paridabdab setrane punika becik.

ໜ້າ ມີໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

- (2) Krama utawi Warga Desa Adat Mengwitani tan wenang kepatutan ngaryaning Kuburan
ບໍ່ມີຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

Permanen sane malakar antuk paras, beton miwah sane lian – lianan. Yaning mamurug
ບໍ່ມີຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ
wenang kapidanda manut pararem lan kuburan inucap kebugar olih pengempon setra inucap.
ມີຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

Sejabaning kuburan sane sampun wenten kesinengguh monumen lan sampun pastika polih
ບໍ່ມີຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ
pamikukuh saking sang awerat Panegara Republik Indonesia melarapan antuk surat-surat
ມີຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

sejangkepnyane kesinengguh dane Pahlawan Nasional.

ບຸກຄະພົນ ຫຼ້າ

Pawos 34

ບາງຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

Pakutang malarapan antuk makingsan, inggih punika makutang sakuni – kuni dinane tanpa
ບາງຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

padewasan lan tanpa upakara pengabenan, wantah pejati pakeling ring Pura Merajapati,
ບໍ່ມີຄວາມກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈໃນໜ້າຕາກວ້າງໃຈ

pelinggih ring setra lan pakeling ke pertiwi setra inucap.

[illegible]

da. Cuntaka sangkaning salah timpal, laminia ngawit ngarorod kumantos kaupakara
 ឧបត្ថម្ភការណ៍ក្នុងការងារ

sapatute manut Adat Agama Hindu.

ហេ្ល ឧត្តរាសាគតិវេហេ្ល ឧត្តរាសាគតិវេហេ្ល ឧត្តរាសាគតិវេហេ្ល

ta. Cuntaka sangkaning beling tan wenten ngangkenin, laminia ngawit saking

katangehan kumantos kaupakara sapatute manut Agama Hindu.

៣. ឧត្តរាធិការត្រូវបានកំណត់ឡើងដោយស្របតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា។

sa. Cuntaka sangkaning ngalekadang rare babinjat, laminia kumantos upakara

[illegible]

pamerasan ring anake alit, tur sanistania 42 dina saking anake alit embas kumantos
 ආභෞතවත්තයක් සිදුවීමයි.

mapamuput antuk upakara prayascitan.

ប. សុខតាមនីយិក្ខណ៍វេទនាសំរាប់ការពង្រឹងសុខភាពអាយុវ័យចាស់

wa.Cuntaka saking mitra ngalang, laminia ngawit katangehan, kumantos maupakara
បរិបទសាសនាព្រះមហាក្សត្រ

pawiwahan sapatute manut Agama Hindu.

ប្រាសាទបាវ្យា

la. Cuntaka sangkaning kematian :

៣១. ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ

Keluarga ngarep : Laminia ngawit padem puput acara upakara makekelud
ທາງກວ້ໂຕ່ບຸນສູ່ເປີດທາງກວ້ມສີ

ngaturan penyepuhan utawi ngarorasan.

១២៦ ការស្រាវជ្រាវស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានទឹក

Kaluarga tan ngarep : Laminia ngawit rauh ke genah sang kelayu sekar inucap

ប្រតិបត្តិការស្រាវជ្រាវ និងការអភិវឌ្ឍន៍

maweweh wusan risampune katur Bayukawonan lan Prayascita utawi selamin-

[illegible]

laminnyane 3 rahina saking pakutangan.

၂၆၈၁



၃။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်း

(4) Sang Tri Manggalaning Yadnya, inggih punika :

ဟ။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်း

ha. Sang madruwe Karya Yadnya.

ခ။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

na. Sang ngetangang upakara minakadinia tukang banten, sang sane
ဗၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

mapitulung sangkaning kesungkeman Paruman Banjar Adat.

မ။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်း

ca. Sang muput Karya.

ပုၼ်းၵိၼ်းၵိၼ်း

Pawos 39

ၵ။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

(1) Kelian Desa Adat miwah Mangku Tri Kahyangan Desa lan Mangku Kahyangan Desa
မဲၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

yaning kepadaman keluarga ngarep minakadinia Bapa, Meme, Somah muah Pianak,
ဗၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

Mantu, Cucu dados ngambil cuntaka ngawit saking kepadaman maweweh wusan

တူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

ngororasan utawi selamin – laminnyane 12 dina saking pakutangan.

ၶ။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

(2) Kelian Desa Adat miwah Mangku Tri Kahyangan yaning mapisalah indik kecuntakane
ဗၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

mawastu ragane samben, wenang kaparisuda antuk Upakara Panyepuhan wyadin
ပုၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

Prayascita saha mahening – hening.

ၷ။ မဲၵ်းတူၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်းၵိၼ်း

(3) Yaning nujuang wenten Karya Ayu Desa, I Kelian Desa kacuntakan pakaryania wenang



Pangawantunia sewosan.

(4) Yaning Mangku Tri Kahyangan kacuntakan, kalaning wenten Upakara sane sandang
 ພຣາມສິວສີບຸນສີພະສົມພັນສາມເປດພິທີທຸກໆປີຈະມີທຸກໆສາມຄູ່ທຸກໆເດືອນທຸກໆ

Kelian Desa Adat.

Palet 4

Indik Manusa Yadnya

Pawos 40

(1) Manusa Yadnya inggih punika upakara-upakara dharmaning manusa, ngawit saking

භාණ්ඩවත්තියෙහි ප්‍රභේදයන්ගෙන් යුක්තව පවතින ආර්ථික ක්‍රියාකාරීත්වයකි.

riwekasan.

(2) Upacara ring ajeng madudonan kadi ring sor :

ha. Magedong-gedongan, duk pangarampinian I Biyang (yusa bobote 3- 4 sasih).

na. Duk rarene wawu medal.



ឆា ឆាប្បឆាប្បឆា

ca. Kepus pungsed.

រា រាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆា រាប្បឆា រាប្បឆា

ra. Ngalepas aon, sasampun rarene mayusa 12 dina.

ឆា ឆាប្បឆាប្បឆាប្បឆាប្បឆា ឆាប្បឆា

ka. Akambuhan, rarene mayusa 42 dina.

តា តាប្បឆាប្បឆាប្បឆា តាប្បឆា

da. Tigang sasih wyadin nyambutin.

ហា ហាប្បឆាប្បឆាប្បឆាប្បឆា ហា ហាប្បឆា

ta. Aweton, risampune rarene mayusa 6 sasih.

ឆា ឆាប្បឆាប្បឆាប្បឆាប្បឆា ឆាប្បឆា

sa. Ngempugin riwawu tumbuh untu.

ហា ហាប្បឆាប្បឆាប្បឆាប្បឆា ហាប្បឆា

wa. Makupak utawi maketus.

ហា ហាប្បឆាប្បឆាប្បឆា ហាប្បឆា

la. Mungguh Deha Taruna.

ហា ហាប្បឆាប្បឆាប្បឆា ហាប្បឆា

ma. Mapandes wyadin matatah.

ហា ហាប្បឆាប្បឆាប្បឆា ហាប្បឆា

ga. Mawiwaha utawi madengan-dengan.

ហា ហាប្បឆាប្បឆា ហាប្បឆា

pa. Mawinten.

តា តាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆា តាប្បឆា តាប្បឆា

(3) Upakara – upakara sowang-sowang ring ajeng, nista, madya, mwang utama, nganutin

ឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆា ឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆាប្បឆា

Sastra Agama miwah Catur Dresta, makabuatan Desa Drestane ngawiwenang sima sekadi

តាប្បឆាប្បឆាប្បឆាប្បឆាប្បឆា តាប្បឆា

Banjar ring Desa Adat Mengwitani.



ບາງຢາຍີ ໑໑

Palet 5

ບົກຊັງຍາພາຍາ

Indik Bhuta Yadnya

ບາບວາມີ ໔໑

Pawos 41

ສາລາວິກິຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

Sakalwiring Bhuta Yadnya, inggih punika Upacara muwang Upakara Pabhyakala wyadin
ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

Pacaruan ring Pratiwi, Kahyangan, sarwa prani, Babhutan, miwah sane lian–lianan patut
ສາລາວິກິຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

kamargiang sabecik-beciknyane manut sang ngawiwenang minakadinia Parisada Hindu
ພະຍາຍາມ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

Dharma miwah Prajuru-Prajuru sawosan. Sang sane mamurug, wenang kapidanda manut
ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

Pararem.

ບາບວາມີ ໔໒

Pawos 42

໑໑ ບົກຊັງຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

(1) Rikala Nyepi, lamin ipun 24 Jam, tan wenang mamurung babratan panyepian minakadinia:
ຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

maapi-api, malalungan, maliang – liangan sane kalintang, makarya, matatepakan, miwah
ຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

marame–rame sewosan, sajawaning sang polih pakaryan ngemit kasut reptining Desa,
ຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

bhayantaka, ngurusang sakit, ngelah rare alit, ngabag watang, miwah pakewuh-pakewuh
ຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

sewosan.

໑໑ ບົກຊັງຍາພາຍາ ບົກຊັງຍາພາຍາ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ ບາບວາມີ

(2) Sane mamurug, wenang kapidanda manut Pararem.



ឆ្នាំទី ១

SARGAH V

សូក្រេតាតាបាវ៉ុង

SUKRETA TATA PAWONGAN

បញ្ចប់ ៣

Palet 1

ប្រាសាទ

Indik Krama

បាវ៉ុង ៤៣

Pawos 43

៣១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១

(1) Sahanan sang jenek ring Desa Adat Mengwitani sinanggeh krama lan kaepah dados tiga
ប្រាសាទ

luire:

៣១ ឆ្នាំទី ១ ឆ្នាំទី ១

ha. Krama Mipil.

៣១ ឆ្នាំទី ១ ឆ្នាំទី ១

na. Krama Tamiu.

៣១ ឆ្នាំទី ១ ឆ្នាំទី ១

ca. Tamiu.

៣១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១

(2) Krama Mipil, inggih punika Krama sane magama Hindu lan ngeranjing makrama Desa
ឆ្នាំទី ១ ឆ្នាំទី ១

Adat Mengwitani.

៣១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១

(3) Krama Tamiu, inggih punika krama Hindu sane jenek ring wewidangan Desa Adat
ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១ ឆ្នាំទី ១

Mengwitani nanging tan mipil ring Desa Adat Mengwitani.



3. ພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນຊຶ່ງເກີດມາຈາກສະຖານທີ່ທີ່ບໍ່ມີພາບຖາວອນ

(4) Tamiu, inggih punika Krama sane nenten magama Hindu sane jenek ring wewidangan Desa ພາຍີພຸງບິຕຸ້ງບຸນ

Adat Mengwitani.

4. ພິກັດສະຫຼາຍພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນຊຶ່ງເກີດມາຈາກສະຖານທີ່ທີ່ບໍ່ມີພາບຖາວອນ

(5) Indik Krama Tamiu, lan Tamiu kapatutang manut Pararem.

ບາງບາງ 33

Pawos 44

ມາດຖາວອນບາງບາງສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

Sane kabawos Krama Desa Adat inggih punika :

1. ສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

ha. Krama Desa Adat Mengwitani inggian punika maka sami Pawongan sane keni

ສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

swadharma indik ayah- ayahan, papesonan utawi peturunan miwah laluputan, diastun

ຕົວຕົນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

nyenek ring dura desa, sami punika kebaos medesa Adat Mengwitani.

2. ສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

na. Krama Desa Adat Mengwitani inggian punika maka sami Pawongane sane

ສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

kapakusara Krama Desa Adat Mengwitani miwah keayomin oleh Desa Adat

ຍິດຕິພາບພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

Mengwitani, inggian yaning magenah ring dura Desa, keanggehang Warga Desa.

3. ສະຫຼາຍພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

ca. Krama Tamiu Desa Adat Mengwitani inggian punika maka sami Pawongane saking

ພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

dura Desa Adat Mengwitani sane nyenek ring Desa Adat Mengwitani sane meagama

ພິກັດສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍມາດຖາວອນພາຍີພຸງບິຕຸ້ງບຸນສະຫຼາຍ

Hindu tan kapakusara oleh pupuh ha, pupuh na ring ajeng.



៣១ ហើយបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

ra. Tamiu Desa Adat Mengwitani inggian punika maka sami Pawonganne saking Dura
បុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

Desa sane nyenek ring Desa Adat Mengwitani sane meagama tiosan ring agama

ហិណ្ឌូនិងឥស្លាមសាមញ្ញប្រាសាទប្រាសាទប្រាសាទ ហ្ន៍ ប្រាសាទ ហ្ន៍ ឥស្លាម ហ្ន៍ ហិណ្ឌូ

Hindu, sane tan kapakusara olih pupuh ha, pupuh na lan pupuh ca ring ajeng.

បញ្ចប់ ២

Palet 2

ប្រព័ន្ធស្វាធារៈនិងស្វាធិការក្រុម

Indik Swadharma lan Swadikara Krama

បុរាណ ៤៥

Pawos 45

៣២ ស្វាធារៈនិងស្វាធិការក្រុមបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

(1) Swadharma lan Swadikara Krama Desa Adat Mengwitani, Krama Tamiu Desa Adat
នៃប្រជាជននីមួយៗនៃសង្គមនីមួយៗនៃសង្គមនីមួយៗនៃសង្គមនីមួយៗ

Mengwitani, lan Tamiu Desa Adat Mengwitani sami, swadharmania lwire :

៣៣ បញ្ចប់ប្រព័ន្ធស្វាធារៈនិងស្វាធិការក្រុមបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

ha. Patut sungkem lan satinut ring Awig-Awig, Pararem-Pararem, lan Paswara Desa
សាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗនៃសង្គមនីមួយៗ

Adat Mengwitani.

៣៤ ដំណើរការប្រព័ន្ធស្វាធារៈនិងស្វាធិការក្រុមបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

na. Setata ngutsahayang miara muah ngerajegang kabecikan Desa saha dagingnyane
ដំណើរការប្រព័ន្ធស្វាធារៈនិងស្វាធិការក្រុមបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

sami, inggihan dane wenten magenah ring dura Desa Adat Mengwitani.

៣៥ ដំណើរការប្រព័ន្ធស្វាធារៈនិងស្វាធិការក្រុមបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

ca. Sejangkepnyane kapatutang ring Pararem.

៣៦ ស្វាធារៈនិងស្វាធិការក្រុមបុរាណសាស្ត្រច្បាប់ចម្លើយនៃប្រជាជននីមួយៗនៃសង្គមនីមួយៗ

(2) Swadharmaning Krama Desa Adat Mengwitani, pateh sekadi swadharmaning Krama Desa,



ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

Adat Mengwitani, lan dane inucap kasinengguh Krama utawi Warga Tamiu Desa
ආගමික විනය

Adat Mengwitani.

ක. ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

na. Yaning dane Krama Tamiu Desa Adat Mengwitani inucap, nyenek alungguh ring
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

Desa Adat Mengwitani sangkaning medrebe tanah pakubon utawi tanah tegalan
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

kadudonin manut sekadi ring sor :

ආ. ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

1) Yaning melarapan antuk pekayun metu dane inucap pacang nyarengan
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

me-Desa Adat, nyarengan nyungsung Tri Kahyangan Desa patut sampun
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

madue Merajan Kamulan Taksu, mangda makta ilikita saking Desa Adat
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

nguwed, naur batu-batu nginutin Pararem Desa Adat Mengwitani, mapejati
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

ring Kahyangan Tiga Desa Adat, lan selantur ipun swadharmanyane,
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

wiwenangnia lan pengayomannyane polih patch sekadi Krama Desa Adat
ආගමික විනය

Mengwitani.

ආ. ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

2) Yaning melarapan antuk pekayun metu dane inucap pacang nenten nyarengan
ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය, ආගමික විනය

me-Desa Adat, nenten nyarengan nyungsung Tri Kahyangan Desa patut



ຕົກຮຸ້ງໂພກກາບຸຣຸຊາເຊດາຍົງເງິນຂົນສົ່ງຄອບຄົວເຮົາເຮົາເຮົາເຮົາ

nginutin Pararem Desa Adat Mengwitani sane mapaiketan ring Awig-Awig,
ເພື່ອຮັກສາບັນດາກົດໝາຍທີ່ມີຢູ່ໃນເຂດພຣະບາງເຮົາເຮົາເຮົາ

lan nenten polih penyanggra setra ring sewewidangan Desa Adat Mengwitani,
ຖະໜົນຮັກສາບັນດາກົດໝາຍພຣະບາງເຮົາເຮົາເຮົາເຮົາ

nenten polih penyanggra ayah-ayah adat saking Prajuru Banjar Adat lan Krama
ເພື່ອຮັກສາບັນດາກົດໝາຍພຣະບາງເຮົາເຮົາເຮົາເຮົາ

Banjar Adat taler ten polih penyanggra ayah-ayah adat saking Prajuru Desa
ເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາ

Adat Mengwitani, taler patut ragane sareng ngajegan pasukertan Desa Adat
ຍົງເງິນຂົນສົ່ງຄອບຄົວເຮົາເຮົາເຮົາເຮົາເຮົາ

Mengwitani lan ngewantu sekanan pewangunan ring Desa Adat Mengwitani
ເພື່ອຮັກສາບັນດາກົດໝາຍພຣະບາງເຮົາເຮົາເຮົາເຮົາ

indik swadharma miwah wiwenangnia kapidadabang lan kasuluran ring
ບາບຸຣຸຊາເຊດາຍົງເງິນຂົນສົ່ງຄອບຄົວເຮົາເຮົາເຮົາ

Pararem Desa Adat Mengwitani.

໑. ພາກສ່ວນຍົງເງິນຂົນສົ່ງຄອບຄົວເຮົາເຮົາເຮົາເຮົາເຮົາ

ca. Yaning Tamiu Desa Adat Mengwitani, magenah utawi nyenek alungguh ring Desa
ເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາເຮົາ

Adat Mengwitani sangkaning madrebe tanah pakubon utawi tanah tegalan kadudonan
ຍາກສະເໜີເຮົາເຮົາເຮົາ

manut sekadi ring sor :

໑. ຖະໜົນຮັກສາບັນດາກົດໝາຍພຣະບາງເຮົາເຮົາເຮົາ

1) Nenten kedadosang sareng nyarengan me-Desa Adat taler nenten dados
ເພື່ອຮັກສາບັນດາກົດໝາຍພຣະບາງເຮົາເຮົາເຮົາ

nyarengan nyungsung Tri Kahyangan Desa santukan dane nenten meagama
ເຮົາເຮົາ

Hindu.



2) Patut ragane sareng ngajegan pasukretan lan ngewantu sekancan pewanungan

ring Desa Adat Mengwitani indik swadharma miwah wiwenangnia

kapidadabang lan kasuluran ring Pararem Desa Adat Mengwitani.

ra. Yaning Warga Tamiu inucap lan wong dura Desa tiyosan madue tanah carik ring

wewidangan Desa Adat Mengwitani, wenang setinut parindikan SKB Subak

Tungkub Mengwi taler wenang naur Paturunan lan Punia prabeya upakara ring Pura

Pengulu manut munduk–munduk ring sejebag Subak Tungkub Mengwi ring Desa

Adat Mengwitani.

ka. Yaning wenten Krama dura Desa, Krama Tamiu, Tamiu numbas tanah lan ngapling

tanah ring wewidangan Desa Adat Mengwitani dados carik tegalan, utawi perumahan

patut mesadok lan naur batu-batu ke Desa Adat, sejangkepnyane kasulurang ring

Pararem.

da. Satunggil Krama Desa Adat Mengwitani sane meagama Hindu, ipun magentos agama

tiosan (Islam, Kristen, Budha mwan tiyosan), sakewanten :



ຍົງເງິນຂົງບົນຂົງບົນທຸກພາຍສົບທຸກພາຍ ທຸກພາຍສົບທຸກພາຍ

Mengwitani. Wiwenangnia polih pengayoman sepatutnyane manut kehanannia
ສາມາດທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

saking Desa Adat Mengwitani lan patut naur punia manut pidabdab lan sulur Pararem
ທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

Desa Adat Mengwitani.

ສາ. ສາມາດທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

sa. Sangkaning maubad, masekolah, petugas negara maka miwah sakelwirnyane,
ສາມາດທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

swadharmanyane nenten kacutetan, naur punia wantah malarapan sarwa ledang
ທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

lascarya, patut ragane sareng ngajegan pasukertan mwang Dresta Desa Adat
ຍົງເງິນຂົງບົນຂົງບົນທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

Mengwitani, lan wiwenangnia, polih pengayoman saking Desa Adat Mengwitani
ຍົງເງິນຂົງບົນຂົງບົນທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

manut sesidan Desa Adat lan kehanannia.

ບາ. ພາສາທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

wa. Yaning wenten Warga Desa Adat Mengwitani tan magenah ring Desa Adat
ຍົງເງິນຂົງບົນຂົງບົນທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

Mengwitani utawi nyenek ring dura Desa Adat Mengwitani utawi merantau, patut
ສາມາດທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

sungkem lan satinut ring Awig-Awig mwang Dresta Desa Adat Mengwitani, patut
ຍົງເງິນຂົງບົນຂົງບົນທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

medana punia ring sekancan pawangunan Desa Adat Mengwitani melarapan antuk
ສາມາດທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

sasuratan saking Prajuru Desa, wiwenangnia, polih pengayoman saking Desa Adat
ຍົງເງິນຂົງບົນຂົງບົນທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

Mengwitani indik manut kehanannia, lan dane dados tan sareng me-Tri Kahyangan
ທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍສົບທຸກພາຍ

Desa Adat Mengwitani.

໑໑໙



ໝາຍ: ສັນນິພາດຂອງເຂົາເຈົ້າບໍ່ສາມາດຖືກສ້າງຕັ້ງຂຶ້ນໂດຍການສ້າງໂຕເທົ່ານັ້ນ

ta. Kelian Banjar Adat miwah Kelian Desa Adat wenang ngicenin surat keterangan
ສົບໝາຍໝາຍ

sepatutne.

ມາ: ສາດຸງຖືກຕາຍເອົາເປັນຄຸນຄ່າບາງໆບໍ່ມີຢູ່ເຖິງສິ່ງທີ່ບໍ່ມີໝາຍ

sa. Sadurunge dane matilar dane patut mapamit dumun ring Tri Kahyangan.

ໝາຍ: ຍາມໃດທີ່ມີຄວາມສຳຄັນສຳລັບການສ້າງຕັ້ງບາງໆບໍ່ມີໝາຍ

(2) Malih pidan yaning sang sane matilar puniki malih mewali pacang magenah alungguh ring
ຖານະເຂົາເຈົ້າເຖິງເຂົາເຈົ້າທີ່ບໍ່ສາມາດຖືກສ້າງຕັ້ງຂຶ້ນໂດຍການສ້າງໂຕເທົ່ານັ້ນ

Desa Adat Mengwitani, wenang kawentenan tan dados kantun ngelingin karang wyadin
ໝາຍ: ຖານະເຂົາເຈົ້າທີ່ບໍ່ສາມາດຖືກສ້າງຕັ້ງຂຶ້ນໂດຍການສ້າງໂຕເທົ່ານັ້ນ

tanah Desa Adat genah dane pecak, lan dane patut sungkem miwah satinut ring Awig-Awig
ຢູ່ພາຍໃຕ້ຖານະເຂົາເຈົ້າເຖິງເຂົາເຈົ້າ

mwang Dresta Desa Adat Mengwitani.

ບາງໆບໍ່ມີໝາຍ

Pawos 53

ໝາຍ: ສາດຸງຖືກຕາຍເອົາເປັນຄຸນຄ່າບາງໆບໍ່ມີຢູ່ເຖິງສິ່ງທີ່ບໍ່ມີໝາຍ

(1) Krama Desa ring Wewidangan Desa Adat Mengwitani tan dados ngawentenan usaha sane
ຕໍ່ເຂົາເຈົ້າທີ່ບໍ່ສາມາດຖືກສ້າງຕັ້ງຂຶ້ນໂດຍການສ້າງໂຕເທົ່ານັ້ນ

ngardi cemer Kasukertan Desa Adat minakadi warung remang-remang, lan sane tiosan sane
ສັນນິພາດຂອງເຂົາເຈົ້າທີ່ບໍ່ສາມາດຖືກສ້າງຕັ້ງຂຶ້ນໂດຍການສ້າງໂຕເທົ່ານັ້ນ

kemanggeh ngardi cemer wewidangan Desa Adat.

ໝາຍ: ສາດຸງຖືກຕາຍເອົາເປັນຄຸນຄ່າບາງໆບໍ່ມີຢູ່ເຖິງສິ່ງທີ່ບໍ່ມີໝາຍ

(2) Krama Tamiu lan Tamiu sane ngaryanan usaha mangda sadurunge masadok utawi
ຕໍ່ເຂົາເຈົ້າທີ່ບໍ່ສາມາດຖືກສ້າງຕັ້ງຂຶ້ນໂດຍການສ້າງໂຕເທົ່ານັ້ນ

ngelapor ring Prajuru Desa lan Prajuru Banjar. Tata titi indik niki manut ring Pararem.

ໝາຍ: ສາດຸງຖືກຕາຍເອົາເປັນຄຸນຄ່າບາງໆບໍ່ມີຢູ່ເຖິງສິ່ງທີ່ບໍ່ມີໝາຍ

(3) Krama Tamiu lan Tamiu sane madue usaha ring Desa Adat Mengwitani mekadi kos-
kosan,



ආභාෂණයකි

Desa Adat Mengwitani.

෧෦෦. සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

(3) Sane dados kapilih kaanggen Prajuru Serahina Desa Adat wantah Krama Nguwed utawi
බහුතරයක් සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Warga Nguwed Desa Adat Mengwitani sane jenek alungguh ring Desa Adat Mengwitani
තමන්ගේ භූමියේ සිටින සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

ngawit saking leluhuripun kasulurang manut Pararem.

෧෦෦. සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

(4) Sane kebawos Prajuru Jangkep Desa Adat inggian punika Prajuru Serahina Desa Adat,
ප්‍රජාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Prajuru lan utawi Angga Widya Sabha Desa Adat, Prajuru lan utawi Angga Kertha Desa
භූමියේ සිටින සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Adat, Kelian Banjar Adat, Prajuru sahananing paiketan sane wenten ring Desa Adat
එකිනෙකාගේ භූමියේ සිටින සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Mengwitani, minakadi Paiketan Pemangku, Paiketan Parekan Desa lan Juru Pundut, Paiketan
බහුතරයක් සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Pecalang Desa Adat, Paiketan Serati Banten Desa Adat, Paiketan Shanti Desa Adat,
බහුතරයක් සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Paiketan Krama Istri Desa Adat, Pasikian Yowana Desa Adat, Pasraman Desa Adat, Kelian
භූමියේ සිටින සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Setra lan Sedahan Setra sewewidangan Desa Adat Mengwitani.

ප්‍රජාපති ෧෧

Pawos 55

෧෦෦. සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

(1) Tiyosan ring Prajuru Serahina Desa Adat, taler patut Ngadegan Sabha Desa utawi kebawos
බහුතරයක් සභාපතිතුමාගේ අනුමැතියෙන් ප්‍රජාපතිතුමාගේ අනුමැතියෙන්

Widya Sabha Desa Adat lan Kertha Desa Adat. Indik dadudonan ngadegan lan

෧෦෦

63



ສູ່ພະຍາຍາມພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

swadharmanian kapidabdabang ring pararem Desa Adat Mengwitani.

໘. ຍາດປະມີພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

(2) Mangda prasida midabdabang sakalwire Karya Yadnya ring Desa Adat ngewantu Prajuru ທຸກໆຄົນທີ່ມີສິດທິພາຍໃນ ແລະ ພາຍໃນ ເພື່ອເຮັດໃຫ້

Desa muputang yadnya inucap, taler kapatutan kewangun Paiketan utawi Paguyuban ຍາດປະມີພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

mangda prasida ngayah jangkep, taler masa pangewengkuanyane manut paruman ring ສູ່ພະຍາຍາມພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

suang-suang paiketan inucap, sane dadudonannyane lan pekaryanyane kapidabdabang ring ບາກບຸຢາຍ

Pararem.

໙. ຍາດປະມີພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

(3) Manut sesidan-sidan kawentenan padruwen Desa Adat patut taler Sabha Desa Adat, lan ບາກບຸຢາຍ ແລະ ພາຍໃນ ເພື່ອເຮັດໃຫ້

paiketan-paiketan inucap polih uratian saking Desa Adat pinaka suksman Krama utawi ບາກບຸຢາຍ ແລະ ພາຍໃນ ເພື່ອເຮັດໃຫ້

warga, manut kewicaksanan lan pemutus paruman Prajuru Desa Adat, lan manut ring ບາກບຸຢາຍ

Pararem.

໑໐. ພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

(4) Sedan Setra utawi Penghulu Setra ring wewidangan Desa Adat Mengwitani keadegan olih ສູ່ພະຍາຍາມພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

krama pengempon setra inucap, kesahan olih Kelian Desa Adat, masa pangewengkuannyane ຍາດປະມີພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

manut pamutus paruman Krama pengempon Setra inucap. Taler ngindikin Pemangku ຍາດປະມີພົວພັນກັນທຸກຢ່າງເພື່ອເຮັດໃຫ້

Merajapati ring Setra inucap kasukserah ring Paruman Krama pengempon Setra inucap.



ប្រជុំពុទ្ធិសាសនាបុរាណសិល្បៈខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

Prajuru Desa wantah nyaksian kemanten. Taler manut sesidan – sidan kawentenan padruwen
ពុទ្ធិសាសនាបុរាណសិល្បៈខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

Desa Adat patut taler polih uratian saking Desa Adat.

១. ពុទ្ធិសាសនាបុរាណសិល្បៈខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

(5) Dudonan Prajuru Banjar Adat sekirang – kirangne inggih punika :

ហ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

ha. Kelian Banjar Adat.

គ. ប្រាសាទ ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

na. Panyarikan.

ឃ. ប្រាសាទ ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

ca. Patengen.

ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

Kaping 2

ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

Swadharma lan Wiwenang Kelian Desa

ប្រាសាទ ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

Pawos 56

៧. ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

(1) Swadharmaning Kelian Desa Adat inggih punika :

ហ. ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

ha. Maridabdab prikahuripan ring Desa Adat Mengwitani serahina-rahina.

គ. ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

na. Nyangkepang lan nuntun pasangkepan Prajuru Desa Adat lan Krama Desa Adat
ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

manut pikobetnyane.

ឃ. ឃ. ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម ខ្មែរក្រហម

ca. Nuntun lan maridabdab sakalwiring pakaryan ring wewangunan Desa Adat



da. Nyuratang katah krama Desa Adate saha kahanian sowang – sowang.

ta. Nyuratang wawangunan-wawangunan Adat ring sewewidangan Desa Adat

Mengwitani, lwire Pura-Pura, Setra, Pasiraman, miwah sakalwirnia saha

kahanania miwah pengamong miwah pemaksania sowang-sowang.

sa. Muput wicara – wicara ring sajeroning prikahuripan sane metu ring Desa Adat

Mengwitani umpaminia pawiwahan, pikobet mapikuren, miwah pikobet Krama

lan Warga sane tiyosan.

wa. Kelian Desa Adat kesarengan antuk Prajuru sewosan patut ngeruruh utawi

ngerincian olih-olihan paridana diastun saking Guru Wisesa utawi taler

ngewangun Usaha Unit Desa sane anyar taler ngeruruh potensi ekonomi sane

wenten ring wewidangan Desa Adat.

(2) Wiwenang Kelian Desa Adat :

ha. Wenang maruruh – ruruhan Krama Pengayah, barang, lan sane tiyosan sane manut

kabuatan gumanti pemargin acara, upakara sarwining sahaning pemargin Desa

sida lanus antar.



na. Wenang nombang silih nunggil Krama Desane wyadin kulawargan ipun, nampi

prajurugan yadina nunggil Krama Desane wyadin kulawargan ipun, nampi

Krama Tamiu lan Tamiu sane mawicara lan ngardi wicara wastu ngareredan
kasukretan Desa Adat Mengwitani lan sane mamurug wenang kapidanda manut

Pararem Desa Adat.

ra. Wenang taler muputang wicara parindikan Purane sami sewewidangan Desa Adat

Mengwitani yadiastun punika Pura-Pura pamaksan wyadin Papeletan, yaning

Prajuru wyadin pangempon pura inucap tan sidha muputang wicarannia lan wicara

punika kasadok ring Kelian Desa.

ka. Kelian Desa Adat lan Prajuru Jangkep sami ritatkala masa pangewengkuan Widya

Sabha lan Kertha Desa Adat Mengwitani sampun telas, wenang ngadegang Widya

Sabha lan Kertha Desa sane anyar melarapan antuk paras paros sarpanaya.

da. Kelian Desa Adat ritatkala Paparuman Prajuru Desa Adat kadadosang nunas

tuntunan lan tetimbang majeng ring Majelis Desa Adat manut pikobet daging

paparuman inucap.



කපි ෩

Kaping 3

සභාදේශපතිත්වය

Sabha Desa lan Kertha Desa Adat

පාඨක ෧෭

Pawos 57

෧෭. සුමාපතිත්වයේ සභාදේශපතිත්වයේ පාඨක ෧෭ සභාදේශපතිත්වයේ

- (1) Swadharmaning lan Wiwenang Sabha Desa utawi kebawos Widya Sabha Desa Adat
පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

Mengwitani inggih punika ngaturang utawi ngicenin tetimbangan ring Kelian Desa Adat lan
ඉහළින් පමණක් සහ අර්ථය ප්‍රාදුර්වලයක් සහිතව පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

nureksin pemargin saha artha brana padruwen Desa Adat sane kepakusara utawi kemargiang
පාඨක ෧෭ සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

oleh Kelian Desa Adat Mengwitani. Sejangkepnyane swadharmaning Widya Sabha Desa
සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

Adat kapidabdabang ring Pararem Desa Adat Mengwitani.

෧෭. සුමාපතිත්වයේ සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

- (2) Swadharmaning lan wiwenang Kertha Desa Adat Mengwitani inggih punika ngemedalang
පාඨක ෧෭ සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

pamutus pamuput manut pamidanda sane munggah ring Awig-Awig Desa Adat Mengwitani,
පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

rikalaning sinunggil Krama utawi Warga sane langgana utawi mamurug ring pemargin
සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

Awig-Awig lan Pararem-Pararem Desa Adat Mengwitani. Sejangkepnyane swadharmaning
සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

Kertha Desa kapidabdabang ring Pararem Desa Adat Mengwitani.

෧෭. සභාදේශපතිත්වයේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ පිළිගැනීමේ

- (3) Masa ayahan Widya Sabha lan Kertha Desa inggih punika 5 (lima) warsa ngawit Pesalin



ma. Sekaa Gong Desa Adat.

sa. Sekaa Gong Desa Adat.

ba. Pasraman Desa Adat.

wa. Pasraman Desa Adat.

Indik Swadharma lan Swadikarannyane Paiketan, Pasikian Sekaa, lan Baga-baga ring ajeng

(2) Indik Swadharma lan Swadikarannyane Paiketan, Pasikian Sekaa, lan Baga-baga ring ajeng
kapidabdabang ring Pararem Desa Adat.

Palet 5

Indik Sesari lan Piolihi-olihi

Indik Sesari lan Piolihi-olihi

Indik Sesari

Kaping 1

Indik Sesari

Indik Sesari

Indik Sesari

Pawos 59

Indik Sesari aturan Krama ring sajeroning piodalan, melis, lan karya ring Pura Kahyangan Tiga

Indik Sesari aturan Krama ring sajeroning piodalan, melis, lan karya ring Pura Kahyangan Tiga
utawi Pura amongan Desa Adat sane tiosan kapidabdaban ring Pararem.

Kaping 2

Indik Piolihi -olihi

Indik Piolihi -olihi

Indik Piolihi -olihi

Pawos 60

Pawos 60

(1) Piolihi – olihan Kelian Desa Adat, manut kahanan miwah kasidhan Desane.

(1) Piolihi – olihan Kelian Desa Adat, manut kahanan miwah kasidhan Desane.

71

71



ຖາລາດອາດາວເບີລາບີເບີລາດາ

Desa Adat utawi kapidabdabang ring Pararem.

ບາ ສິນບິນຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

(8) Kelian Desa Adat miwah Prajuru Serahina tiyosan, taler Widya Sabha lan Kertha Desa
ອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

Adat kalaning huwusan ngawengku sangkaning singgih, patut mesadok ring Krama Desa

ອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

Adat melarapan ring Paruman Jangkep Prajuru Desa Adat, enem (6) sasih sedurung telas
ຍາມບາດີບິນບາດີ ຖາລາ

masa pangewengkuannyane.

ບາ ສິນບິນຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

(9) Indik pidabdab Pangewengku lan Tata Titi Ngadegang Prajuru Serahina, Widya Sabha
ຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

Desa Adat lan Kertha Desa Adat kapidabdabang ring Pararem Desa Adat Mengwitani.

ບາບາລີ ຄູ່

Pawos 62

ບາບາລີ ຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

Prajuru Desa Adat Serahina miwah Para Prajuru Banjar Adat dados wyadin patut huwusan
ບາບາລີ ຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

ngawengku amongania, yaning sangkaning :

ບາ ຖາລາ

ha. Sedha.

ຂາ ຍາຍາກາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

na. Mamitang raga sangkaning becik–becik, huwusan saking singgih.

ນາ ສິນບິນຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

ra. Kahuwusan sangkaning becik –becik riantukan mabukti tan sidha ngamargiang
ສິນບິນຖາລາດອາດາວເບີລາບີເບີລາດາກຳລັງເປັນຖາລາດອາດາວເບີລາບີເບີລາດາ

swadharmannyane sapatutne, umpamine mayus, tan lingu, sakit – sakitan



ບາງຟາ ຟາ

Palet 7

ບົດຄຳສັ່ງການທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

Indik Lembaga Pengambil Keputusan utawi Paigum Ngawentenan Pamutus

ບາງຟາຊາວເຜົ່າ

Paruman Desa Adat

ບາງຟາ ລູກ

Pawos 63

ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

Paruman sane wenten ring Desa Adat Mengwitani inggih punika :

ທາ ບາງຟາຊາວເຜົ່າ

ha. Paruman Desa Adat.

ສາ ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

na. Pasangkepan Prajuru Desa Adat.

ສາ ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

ca. Pasangkepan Pasayahan-pasayahan Desa Adat.

ກາ ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

ra. Pasangkepan Padgata Kala.

ບາງຟາ ລູກ

Pawos 64

ທາ ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

(1) Paruman Desa Adat Mengwitani kamargiang sanistane awarsa a pisan. Paruman Desa
ເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

Adat puniki ngemaosan lan ngukuhan pariindikan Pamutus Pasangkepan-pasangkepan
ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

Prajuru Desa lan pangerencana – pangrencana awarsa kapungkur lan pangerencana
ບາງຟາຊາວເຜົ່າທີ່ຢູ່ໃນເມືອງທີ່ກ່ຽວຂ້ອງກັບການຮັບຜິດຊອບຂອງພະນັກງານ

selawas ayahan pewanengan prajuru Desa utawi kebawos Rencana satu (1) Tahun lan



3. បរមេស្ថានប្រជុំគ្នាដើម្បីសម្រេចយល់ព្រមឱ្យមានការប្រកាសប្រកាស

(4) Paruman Desa Adat patut ngamedalang pamutus mikukuhang Pararem-Pararem anggen
ឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

mitegepin Awig-Awig. Sane patut kaunggahang ring Pararem makadi :

ហ. ការអនុវត្តប្រកាសប្រកាសឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

ha. Sane kajantenan tatuwek Awig-Awig lan tatujonnyane mangda sida jenar
គឺជាប្រការណាមួយដែលបានកំណត់ទុកក្នុងប្រកាសប្រកាស

kemargiang. Pararem punika kebawos Pararem Penyahcah Awig.

គ. ការអនុវត្តប្រកាសប្រកាសឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

na. Sane durung manggeh ring Awig-Awig kewanten mabuat pisan anggen bantang
គឺជាប្រការណាមួយដែលបានកំណត់ទុកក្នុងប្រកាសប្រកាស

ngemargiang pemargin Desa Adat sane manesek, Pararem punika kebawos
ប្រកាសប្រកាស

Pararem Pangele.

បញ្ចប់ ៤១

Pawos 65

ឯកសារប្រកាសប្រកាសឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

Daging pamutus paparuman miwah pasangkepan tan maren patut :

ហ. ឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

ha. Tinut ring daging Awig-Awig.

គ. ឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

na. Manut ring Agama miwah Sima.

ឃ. ឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

ca. Kasungkemin ring sajeroning Paruman Desa.

បញ្ចប់ ៤២

Pawos 66

៧. ការអនុវត្តប្រកាសប្រកាសឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកាសប្រកាស

(1) Sahanan Paruman sidha lumaksana yening sampun katedunin antuk sang patut

៧៧

78



បម្រឹបន្តបទព្រឹត្តិការណ៍

Pasangkepan Krama Desa Adat

បទប្បញ្ញត្តិ ៩៥

Pawos 68

៣៧ បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

(1) Pasangkepan Desa Adat inggih punika pasangkepan nabdaban ngemargiang sahanin
ឧបករណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

sane dados pamutus Paruman Desa Adat.

៣៨ បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

(2) Pasangkepan Desa Adat kamargiang ngasasih apisan utawi padgata kala manut
តាមប្រពៃណីប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

kawigunan.

៣៩ ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

(3) Suang-suang Banjar Adat patut ngamargiang pasangkepan manut Awig-Awig lan
ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

utawi Pararem suang-suang Banjar Adat.

បទប្បញ្ញត្តិ ៩៦

Pawos 69

៤០ ឧបករណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

(1) Sahanan pasangkepan sidha lumaksana yaning sampun rauh pamilet kalih pah telu saking
ឧបករណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

sane patut ngerauhin utawi sang patut nyarengin.

៤១ ឧបករណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

(2) Sahanan pamutus kautsahayang pisan mangda malarapan antuk suara gilik saguluk
ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍ប្រើប្រាស់បម្រឹបន្តបទព្រឹត្តិការណ៍

utawi briuk sepanggul bilih yaning tan prasidha, suara makehang sinanggehang pamutus.



- ca. Pasangkepan Agung kawentenannyane kemargiang olih Prajuru Jangkep
 inggian punika Prajuru Desa, Sabha Desa, Kertha Desa, Prajuru Paiketan,
 Pasikian, Sekaa makasami kaenterang olih Kelian Desa.
- ra. Pasangkepan Banjar Adat, kawentenang ngasasih apisan, wyadin segalah–
 galah manut kabuatnia.

ບາບວາມີ ພຽງ

Pawos 72

- (1) Sapa sira ugi sane kapatut tan nyarengin Pasangkepan, wenang keni dosa sekadi
 Pararem.
- (2) Sane tan wenang keni dadosan yaning tan ngayahin Pasangkepan, sekanan sane
 mapuangkid wyadin masadok ring I Prajuru.
- (3) Dasar puangkide sane patut, kapademan, kaluasan, tugas sang guru wisesa, miwah
 kaabotan–kaabotan sewosan sane manut.



ບຸກຄົນ ພັກ

Pawos 73

ດາວິນັດບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

Daging pasangkepan kasinanggeh patut, yaning sampun kasungkemin antuk kanistania
ສາມັກຄີບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

kalih pah tiga katah swarane sane ngarawuhin. Sane ngarawuhin, sanistania kalih pah tiga
ສາມັກຄີບຸກຄົນພັກ

Kramane sami.

ບຸກຄົນ ປາ

Palet 8

ບຸກຄົນພັກບຸກຄົນພັກ

Indik Pawiwahan

ບຸກຄົນ ພັກ

Pawos 74

ບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

Pamargi Pawiwahane sane patut, manut dudonania, kadi ring sor puniki :

໑. ພາກສ່ວນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

ha. Yaning pangerorodane madasar antuk tresna – kapitresnain, patut ngamargiang
ບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

pamargine sane tatiga, inggih punika :

໒. ພາກສ່ວນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

Ngelaku, inggih punika sagelise ngaku nyuwang ring sang madruwe luhe.

໓. ພາກສ່ວນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

Malaku, artin ipun rawose ngidih malarapan antuk makruna. Saking sang
ພາກສ່ວນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

lanang masuaka ring sang madruwe luhe, lan ngawentenang pasobhaya
ພາກສ່ວນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກບຸກຄົນພັກ

dewasa pacang muputang sapuluh – palih pawiwahane sekala mwang

໑໓

83



និស្កាល្ហ

niskala.

ក្រា ក៏ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

3) Ngeluku, inggih punika ngukuhang, daging ipun mitegasang pamupute ring
និស្កាល្ហនិស្កាល្ហនិស្កាល្ហនិស្កាល្ហនិស្កាល្ហនិស្កាល្ហនិស្កាល្ហនិស្កាល្ហ

sekala mwang niskala, asapunika taler indik pasobhaya pawarangane.

គា ក៏ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

na. Ring asapunapine, pamargine sane tatiga puniki dados taler cutatang, manut
ក៏ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

rikuh antar pamargine, pasobhayane miwah sane lian – lianan.

ឆា ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

ca. Yaning rumasa samben sang madruwe luhe, risampune saking sang lanang
ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

ngawentenang pangelakuan, dane wenang ngawentenang pamitetes, inggih
ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

punika maritatasang indik pamargin okan danene ring genah pangerorodane.

រា ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

ra. Sakewanten makasami pamargi pangerorodane puniki patut kasaksinin olih
ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

Prajuru Banjar Adat miwah Prajuru Desa Adat.

បញ្ចប់ឯកសារ

Pawos 75

ការប្រែប្រួលនៃសីលធម៌របស់មហាបុរស

Kalaning upasaksi saking Prajuru Banjar utawi Desa, prade Krama sane keambil kedura
ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

Desa Adat Mengwitani, sane ngambil patut naur penepas suaran gendongan agengnyane
ប្រែប្រួលទៅតាមការប្រែប្រួលនៃសីលធម៌របស់មហាបុរស

mapengarga 25 Kg beras sane luh sane ke pah maka kalih, ke Banjar 15 Kg lan ke Desa

១៥១

84



ආගමික/පරිසර/සමාජ

Adat 10 Kg.

පදනම පද

Pawos 76

හෙතෙම ආගමික/පරිසර/සමාජ

Tan wenang ngambil rabi anak kantun makurenan, yaning punika kapurug wenang

සමාජිකයෙකුගේ පුත්‍රයෙකුගේ නමින් පවත්වනු ලබන පරිසර/සමාජ

kapidanda marupa upacara pawiwahan tan pacang kasaksinin olih Prajuru Banjar mwan

ප්‍රජාපතිවරයාගේ නමින් පවත්වනු ලබන පරිසර/සමාජ

Prajuru Desa Adat, lan yaning pariindikane puniki ngawetuang wicara, wicara puniki
පරිසර/සමාජ

pacang kaibahang ring sang ngawiwenang.

පදනම පද

Pawos 77

හෙතෙම ආගමික/පරිසර/සමාජ

(1) Yaning wenten I Krama Desa Adat kaicalang pianak Luh, sejeroning tigang rahina ipun
පරිසර/සමාජ

patut ngarepot ring Prajuru Banjar.

හෙතෙම ආගමික/පරිසර/සමාජ

(2) Yaning janten I pianak luh punika nganten, kul-kul Banjar patut kaswarayang ping tiga.

හෙතෙම ආගමික/පරිසර/සමාජ

(3) Yaning sajeroning tigang rahina icalnyane tanpa samodhana, I Krama Banjar patut
පරිසර/සමාජ

ngawantu nyarengin sang keicalan puniki masaserep, majalaran swaran kulkule bulus
පරිසර/සමාජ

sapatute, lan masadok ring sang ngawiwenang.



ສູງກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

surat keterangan ring Kelian Desa Adat, maka cihna munggwing parabiannyane punika
ມາຍຸກສາຍງາຍຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ

sampun patut manut Adat.

໑. ບົດຊາດຊາດກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

(4) Pinunase ring ajeng puniki melarapan antuk jinah batu –batu akahnyane sekadi Pararem.

ບາບວາລີ ປ່ວງ

Pawos 80

໑. ພາສີນີ້ຊາດຊາດກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

(1) Yaning sentana luh angamet laki angge ipun kurenan lan kaajak ring umah sang luh
ບຸນສິດສາກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

punika parungguan sang laki sane nyeburin, punika tan wenten sewos wantah pawakan
ບຸນສິດສາກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

luh, boyaje nyentane. Taler sapuluh-palih upacara pawiwahan tan wenten wicarania,
ມາຍຸກສາຍງາຍຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

sajawaning wenten samaya sawosan.

໒. ສາສິນີ້ຊາດຊາດກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

(2) Santana luh kalaning maparabian, yadiastun ipun maparungguan lanang, tan wenang
ບຸນສິດສາກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

ngemaduang anak lanang, yadiastun katerima olih kurenan ipune.

໓. ບົດຊາດຊາດກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

(3) Ipun wenang maparabian malih yaning sampun mabukti pisan kurenan ipun punika
ບຸນສິດສາກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

gering sane dahat mabuat wyadin tan nyidhayang ngamargiang pasanggaman, manut
ສາສິນີ້ຊາດຊາດກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

keterangan dokter, sakewanten kurenan ipun kapratama patut palasang, wireh anak luh
ບຸນສິດສາກຳລັງເກາະໂຮງໝໍພິພາດຊາດເຢຍລະມັນຢູ່ເບື້ອງທາງເໜືອ ຖະບຽນສິດສາ

tan wenang ngemaduang anak muani, lan sane kapalasang puniki patut kaicen pasangon



ສາບາງໄຫວ ຖາວາ

sapatutnyane.

໑. ຄຳສັ່ງຂອງພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

- (4) Makasami parindikane puniki patut kasaksi oleh Prajuru Banjar Adat miwah Prajuru Desa
ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

Adat madasar antuk ilikita piteket. Sang sane mamurug wenang kapidanda manut
ບາງໄຫວ

Pararem.

ບາງໄຫວ ພະຍົບ

Pawos 81

໑. ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

- (1) Sang lanang sane nganten nyeburin sentana luh, tan wenang ngemaduang, sejawaning
ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

sampun katampi oleh kurenan ipune sane sampun mayuse limolas warsa ngunggahang.

໒. ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

- (2) Parungguan madun santana luh puniki patut kadabdab sapatutnyane indik swadharma lan
ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

wiwenang miwah pianak dane salanturnyane ring paumahan punika, kaunggahang ring
ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

ilikita piteket sane kasaksi oleh pakadangan sentana luh puniki, Prajuru Banjar Adat
ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

mwang Prajuru Desa Adat.

ບາງໄຫວ ພະຍົບ

Pawos 82

໑. ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

- (1) Wong lanang sane kaamet rabi ring santana luh, saderengnyane madruwe pianak.
ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ ພະຍົບປະຊາຊົນບ້ານໄຫວ

Sentana luh punika raris lampus :

໑໖໙

89

[illegible]

ha. Wenang mangolah sapadruwen wyadin panguan kayanyane sareng kalih
 បង្ហាត់បង្រៀនសាប៊ែរឈើឱ្យក្មេងៗស្រីប្រុសស្រីប្រុសស្រីប្រុសស្រីប្រុស

pacak, sajawaning marupa warisan-warisan leluhur, kaanggen ngupapira
 ພາກສ່ວນທີ່ມີຊັບພະຍາກອນທໍາມະດາ

kahuripannyane selanturnyane.

[illegible]

na. Dane wenang magenah ring umah sentana luhe punika salamin-laminnyane.

[illegible]

ca. Yaning dane padem, sawanyane patut kaupakara sapatute olih pakadangan
 မိန့်တရားပုဂ္ဂိုလ်အား အကျိုးရှိစေရန် ဟောပြောသော စာပိုဒ်များကို

sentana luhe punika. Yaning wenten padruweannyane punika tatinggalan,
 បំរុងហេតុការណ៍ប្រឈមនឹងការបំបែក

wenang dados padruwean umah punika sareng sami.

໗໗ ບາງຄົນຕາຍໄປເນື່ອງມາຈາກການກໍ່ການຮ້າຍຂອງພວກເຮົາ

ra. Tan wenang nganten malih sajeroning umahe punika, sajawaning

အကုသိုလ်မရှိဘဲ နေထိုင်ရန် စီစဉ်ပေးပါ။

kabebasan olih pakadangan sentana luhe inucap.

ក្នុង បំពេញនូវតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឧបករណ៍បច្ចេកទេសកម្ពុជា លីមីតធីត ភារកិច្ច

(2) Warga lanang sane kaamet rabi ring santana luh, sasampune dane madruwe pianak, raris
 කැමැත්තෙන්ම පුත් පුතියන් සතුටු වීමයි.

katinggal padem olih sentana luh punika :

៣២២ ភាពស្មោះត្រង់របស់បុគ្គលិកដែលបានបញ្ជាក់ឈ្មោះក្នុងតារាងខាងលើ

ha. Dane wenang ngolah sapadruwen wyadin sapagunakayan ipun sareng kalih
បំរើសាបាវិសាសន៍ប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា។

pecak, saha warisan leluhur sane sampun pasti dados bagian sentana luh
 ဟူ၍အရသာဟူ၍ဥပဒေမရှိဘဲ၊ အသက်မွေးဝမ်းကျောင်းအသွယ်အသွယ်

punika, kaanggen ngupakara sawa sentana luh punika sapatute, lan



- ca. Yaning sane muani padewekan luh sane malaksana wyadin makahanan
 sekadi ring ajeng, taler wenang kawaliang sangkaning becik – becik kaumah
 danene pecak, inggih punika kapalasang malih taruna.
- ra. Tiyosan ring dasar – dasare kadi ring ajeng, tan pisan dados ngamaduang
 wyadin malasan kurenan, sajawaning sampun polih lugraha saking kurenan
 ipun wyadin pianak ipune.
- ka. Sang sane mamurung, wenang kapidanda sekadi pararem.
- da. Makasami paridikane puniki patut kamargiang olih Prajuru Banjar Adat
 mwang Prajuru Desa Adat malarapan antuk ilikita piteket sepatutnyane
 pinaka pekukuh pasubayan wicara puniki.

ບຸກຄົນ ປຣາ

Pawos 86

Anak sane sampun pecak palas makurenan, prade atep malih, sakewanten patut
 keparisadokan ring Prajuru Desa Adat, lan kapidanda sekadi Pararem.



ບາງຟາ ໗໐

Palet 10

ບີນິໄສສັນຕະນາ

Indik Sentana

ບາງບາລີ ປັບ

Pawos 87

໑. ສາທະນາບາງບາລີບີນິໄສສັນຕະນາບາງບາລີບາງບາລີບາງບາລີບາງບາລີ

(1) Sane kaanggehang sentana inggih punika pianak ngawaris, inggihan lanang, inggihan
ບາງບາລີ

wadon.

໒. ສາທະນາບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີ

(2) Kawentenan sentana punika wenten kalih soroh, inggih punika sentana rinupaka wyadin
ບາງບາລີບາງບາລີ

pianak buah basang, miwah sentana paperasan.

ບາງບາລີ ປັບ

Pawos 88

ສາທະນາບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີ

Sane patut keanggehan sentana wyadin pianak ngwaris manut dudonannyane kadi ring sor:

໑. ບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີ

ha. Pinih ajeng sentana buah basang, inggih punika preti sentana wyadin pianak

ສາທະນາບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີ

cucu utawi katurunannyane sane kantun ajake jumah, yadiastun lanang

ບາງບາລີ

inggihan wadon.

໒. ພາລີບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີ

na. Yaning dane tan madruwe pianak buah basang, dane wenang ngangkat

ບາງບາລີບາງບາລີບາງບາລີບາງບາລີບາງບາລີ

sentana madasar antuk paperasan manut dudonan kadi kapratama, pianak



na. *Ngantos mayusa tigang dasa warsa tan kayun angamet rabi, sajawaning ipun*

kanthi ngawetuang sentana wyadin katurunan, manut kadi keterangan

kantun masekolah.

ca. *Tan sida ngawetuang sentana wyadin katurunan, manut kadi keterangan*

dokter.

ra. *Maparilaksana dahat kawon, upami magagadean wyadin maadep-adepan*

tan manut, mamotoh, mamunyah, mamitra, tan lingu ring paumahan, tan

lingu ring pakadangan, tan lingu ring tategenan, tan ngidepang pangelemek

wong katah miwah bikasne sane dahat kawon sewosan.

Adat, kapikukuh antuk ilikita piteket.

Sang mamurug parindikane ring ajeng, wenang kapidanda manut Pararem.

Tan wenang ngangkat sentana kalih diri raris keantenang, riantukan ngamargiang gamia

gamana, inggih punika sumasat ngantenang anak manyame tugelan.

Sang mamurug, wenang kapidanda marupa :

ha. Ngupakara marisuda jagat, saha kapidanda sekadi pidabdab Pararem.

Awig-Awig Desa Adat Mengwitani 2026



ឆ្នាំទី ៩

SARGAH VI

សូត្រច្បាប់ប្រជាជន

SUKRETA TATA PALEMAHAN

បញ្ជី ៧

Palet 1

បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

Indik Tanah miwah Wewidangan Pantaran Desa Adat

ឆ្នាំទី ៧

Kaping 1

បង្កើតឡើងដោយ

Tanah Desa Adat

បញ្ជី ៧

Pawos 91

៧ បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

Ring Desa Adat Mengwitani wenten tanah mekadi tanah druwen Desa Adat, tanah

បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

padruwen Krama Desa Adat, tanah padruwen Krama dura Desa, tanah padruwen Guru

បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

Wisesa utawi Pemerintah.

៧ បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

Tanah druwen Desa Adat marupa :

១ បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

ha. Tanah Ayahan Desa Adat, inggih punika tanah sane keanggen saking riin

បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

olih Krama Desa Adat. Tanah puniki tan pisan dados gadeang, singkuhang,

បង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាភិបាល

pasilihing, miwah adol, yadiastun majalaran saking singid pisan upami

[illegible]

Adat miwah sane sewos-sewosan sepatutipun, majaran antuk eka likita sepatutnyane
 သုတေသနအားလုံးကတော့ ခုတ်ကောက်ပြီး ခုတ်ကောက်ပါ။

sane pacang kakaryanang olih Kelian Desa Adat.

[illegible]

(3) Yaning wenten palaksanan wyadin parindikan tanah ayahan Desa Adat sane gabeng
 ຢູ່ນ້ອຍ ເຖິງກໍ່ບາງໆປະຈຸບັນເຖິງຄວາມສະຫງົບທີ່ພົບໄດ້ນີ້ຂອງພື້ນທີ່ ແລະ ບຸກຄົນ

wyadin nyabenang, patut Prajuru Desane nureksain sebecik–beciknyane, lan raris
ຍາມໄປສູ່ພາກຕາເວັນອອກສຽງເບິ່ງເຂົ້າມາຈາກທາງຕາເວັນຕົກສຽງໃຫຍ່

mamutus wicaranyane manut Paparuman Prajuru Jangkep Desa Adat Mengwitani.

အသံ ၅၁

Kaping 2

បំបែកការគ្រប់គ្រងធនធាន

Wewidangan Pantaran Desa Adat

ហុហ្វាឌី ឃុំ

Pawos 93

[illegible]

(1) Sowang-sowang krama sumangdéné ngerajegan telajakan ring sowang-sowang lebu.

ဤစာချုပ်သည် အောက်ဖော်ပြပါ အချက်များကို အခြေခံ၍ ရေးသားချုပ်ဆိုထားပါသည်။

(2) Sowang-sowang krama sumangdéné trepti nyaga wawidangan nyané tetep resik lan asri.

பாதுகாந்தி ஸ்தா

Palet 2

ហ្នឹងឆ្នាំម្ភៃបុរាណហើយ


Indik Karang miwah Tegal

ហេតុអ្វី ឃឹក។

Pawos 94

[illegible]

(1) Indik pawatesan wyadin panyengker pakarangnya ring Desa Adat Mengwitani mahulu



- pakraman.

manusa, maambah saking pakarangan Ida Dane inucap.

ការប្រតិបត្តិការបញ្ជូនបំណុលតាមរយៈការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការបញ្ជូនបំណុល

- semeton pisaga, Prajuru Banjar, lan tan kedadosang :

Awig-Awig Desa Adat Mengwitani 2026



ບົກຊົນສາມາດຈະມີຮູບຮ່າງທີ່ແຕກຕ່າງກັນໄດ້ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

entikan punika patut kadruwe antuk sareng kalih. Yaning indike punika ngawetuang
ບົກຊົນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

wicara, wenang Desane nyangkreb entik-entikan punika, kaepah tiga, sane mawicara
ຖ້າວ່າບົກຊົນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

sowang – sowang polih aduman, sane malih kaambil antuk Desa Adat.

໒. ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

(3) Sakalwiring entik–entikan sane sampun ketah ageng punyan ipun pacang lintangan ring
ບາງສິ່ງທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

alengkat kalih nyari agung wyadin satak salawe sentimeter saking panyengker
ບົກຊົນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

pekarangan inucap. Yaning tan satinut, wenang kapidanda lwire :

໑. ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

ha. Patinget saking Kelian Desa Adat mangda entik – entikan puniki
ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

kagingsirang, yaning tan satinut wenang kapidanda selantur ipun.

ຂ. ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

na. Kelian Desa Adat wenang ngerereh buruh pacang ngebah wyadin ngabut
ບົກຊົນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

entik – entikan inucap.

໓. ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

ca. Entik – entikan sane kagingsiran puniki kantun kadruwen olih sang madruwe
ບົກຊົນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

pecak, sakewanten Dane patut nawur ongkos buruh sepatute, saha pidanda
ຍາກບົກຊົນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

marupa denda sekadi Pararem. Maka sami pemargi pangingsiran puniki patut
ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ ພາກສ່ວນທີ່ມີຮູບຮ່າງທີ່ແຕກຕ່າງກັນ

kapahayu sapatut ipun.



ບຸກຄົນ ພັບ

Pawos 98

ໜ້າ ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

- (1) Yaning wenten entik – entikan sane naonin wyadin ngekep karang wyadin wawangunan
ທຸກໆພາກສ່ວນ:

wong lian :

ໜ້າ ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

ha. Pinih riyin sang kataonin, patut mapitenget becik-becik ring sang druwe

ທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

entik–entikan, mangda entik – entikan punika katotor wyadin kagingsiraang
ສິບສິບຫ້າ

sepatutnyane.

ໜ້າ ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

na. Yaning ngantos ping tiga patingete tan kamargiang, sang keberatan patut
ຍາມທີ່ຈະເປັນພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

masadok ring Kelian Banjar Adat miwah Kelian Desa Adat.

ໜ້າ ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

ca. Sang sane kasadokan, wenang nibakang sepat gantung ring entik – entikan
ບຸກຄົນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

punika, inggih punika entik – entikane katotor kumantos muncuk
ສິບສິບຫ້າ

carangnyane sane sampun matotor yaning dagingin sepat gantung rawuh ring
ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

tanahe nenten ngalintangin tegoh – tegoh panyengkere.

ໜ້າ ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

- (2) Tepengan puniki manggeh taler indik rurung wyadin margine sane kataonin wyadin
ພາກສ່ວນທີ່ສຳຄັນຂອງການກະກຽມພຽງພໍທີ່ຈະບໍ່ມີ

kakekeb oleh entik- entikan.



ທຸກ ພຣັດຖຸບຣັດຊື່ລາບຖາພາລາຖາລາທຳ ບຸກຍາຍົງ ກາກຊຸກ ທຸກຊຸກ ບຸກຍາຍົງ ບຸກຍາຍົງ

(3) Yaning wenten papayon sane ageng, umpami punyan nyuh, bunut, jaka, miwah
 ມາລາຍົງ ມີກິດພາລາຖາລາທຳ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 sakalwirinia, sane genahnyane mentik nyalah bikas wyadin ngelikadin lan mayanin,
 ມາລາຍົງ ມີກິດພາລາຖາລາທຳ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 sapisira ugi manggihin, patut sagalisa mapitahun ring Prajuru Banjar Adat wyadin ring
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 Prajuru Desa Adat. I Prajuru puniki patut digelis nureksanin ke genahe punika. Yaning
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 manut tatimbangan Prajuru – Prajuru puniki, kayu punika sayuwakti ngalikadi wyadin
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 mayanin kalaning wenten angina baret wyadin sangkaning ipun berek, I Prajuru patut
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 ngandikayang mangda kayu punika sagelise kaebah wyadin kagingsirang olih sang
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 madruwe. Yaning ngantos ping tiga kapatinget nenten kalaksanin, wenang taru punika
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 kaebah olih warga banjare, lan taru wyadin sangnyane kadruwe olih banjar inucap.

ບຸກຍາຍົງ ພັກ

Pawos 99

ພຣັດຖຸບຣັດຊື່ລາບຖາພາລາຖາລາທຳ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ

Yaning wenten anak ngarusak wawangunan, entik – entikan miwah sane lian lianan,
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 malarapan antuk mamaling, ubuh–ubuhan, laran sane lianan, yadiastun sangkaning ngelap
 ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ ບຸກຍາຍົງ
 wyadin nenten ngelap :



හෑ បង្ហាញឲ្យគេឃើញថាបាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់

ha. Patut sang lumaksana wyadin sang angakusara panangkan rusaknyane keni
បម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើបម្រើ

pamipidanda marupa ngapahayu kerusakan – kerusakan inucap mangda
បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់

mawali kadi jati mula.

គ្រា ក្រោយពីប្រពន្ធប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស

na. Ngawewehin ngawalian marupa barang – barang wyadin jinah ring sang
គេឃើញថាបាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់

karusakan pinaka pangentos pocol.

ឆ្នាំ ឆ្នាំប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបី

ca. Ring I maling patut kasukserahang ring sang angawerat. Yaning sang sane
គេឃើញថាបាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់

kawarah tan satinut, negung wyadin masuksrahang ring sang angawarat.

គាប៊ីក ក្រា

Kaping 3

ប្រាំបីប្រាំបីប្រាំបី

Indik Wewalungan

បុណ្យ ២០០

Pawos 100

២២ ប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបី

(1) Tan dados ngalumbar buron ubuh – ubuhan.

២៣ ឆ្នាំប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបី

(2) Sang mamurug, wenang kapidanda marupa :

ហ្ន៎ ប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបីប្រាំបី

ha. Patinget ping tiga, yaning tan kamargiang, sang keberatan wenang masadok
គេឃើញថាបាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់បាត់បង់

ke Kelian Banjar Adat miwah Kelian Desa Adat.



ຂາ. ພຣັດທຸຊາວມາເີເີທາບາບກະປຸງກຸຸຊບຸຸຊິນິເອຂຸຍ່າເີເີ

na. Yaning ngantos ping tiga pangawarah Prajurune puniki tan kamargiang, ບຶຣ່າງກາວກຸຸຊິນິເອຂຸຍ່າເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

wenang buron puniki kapintet oleh Kelian Banjar Adat miwah Kelian Desa ພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

Adat, lan kaserahang pamiarane ring sang keberatan, selaminyane tigang ກາເີຂາ

rahina.

ຂາ. ພຣັດທຸຊາວມາເີເີທາບາບກະປຸງກຸຸຊບຸຸຊິນິເອຂຸຍ່າເີເີ

ca. Yaning sejeroning tigang rahina puniki sang adruwe ubuhan puniki mamanan ພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

ngambil ubuh – ubuhannyane, dados sakewanten dane patut kasarengin ພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

sanistania oleh Prajuru Banjar Adat, lan ipun patut keni pidana marupa danda ພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

sekadi pararem.

ກາ. ພຣັດທຸຊາວມາເີເີທາບາບກະປຸງກຸຸຊບຸຸຊິນິເອຂຸຍ່າເີເີ

ra. Yaning sejeroning tigang rahina puniki tan wenten anak ngambil ubuhan ພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

puniki, wenang ubuhan punika kaambil oleh Desa Adat, kaanggehang ubuhan ພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີພຣັດທຸຊາວມາເີເີ

tan wenten sane nruwenang.



ឆ័ត្រ ល្អា

SARGAH VII

បង្កបង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

PADRUWEN, UTAHA, MIWAH PRABEYA DESA ADAT

បង្កើន ក្រុម

Palet 1

បង្កើនបង្កើនសេចក្តីស្រឡាញ់

Indik Druwen Desa Adat

បង្កើន ក្រុម

Pawos 101

បង្កបង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

Padruwen Desa Adat Mengwitani kadi ring sor puniki :

ហ្នឹង ប្រជាពលរដ្ឋប្រជាពលរដ្ឋប្រជាពលរដ្ឋប្រជាពលរដ្ឋប្រជាពលរដ្ឋ

ha. Pura Kahyangan Tiga inggian Pura Desa lan Puseh mwan Bale Agung, Pura

បង្កើនបង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

Dalem Brerong, lan Pura Penataran taler palawatan jangkep sakalwornia.

គា. ឆ័ត្រ ល្អា បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

na. Karang Desa Adat utawi Karang Ayahan Desa Adat.

ឆា. បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

ca. Palaba-palaba Desa Adat, minakadi :

ក្រុម បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

1) Laba Pura Desa Mengwitani : SKPT No.1068/ 1985 linggah nyane

ក្រុម បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

1,790 m² magenah ring Subak Tungkub Mengwi Munduk Babadan

បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

Banjar Pupuan.

ក្រុម បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

2) Laba Pura Desa Mengwitani : SKPT No. 1069/1985 linggah nyane

ក្រុម បង្កើនសេចក្តីស្រឡាញ់រវាងប្រជាពលរដ្ឋ

112



2.200 m² magenah ring Subak Tung kub Mengwi Munduk Babadan

2.200 m² magenah ring Subak Tung kub Mengwi Munduk Babadan
Banjar Pupuan.

3) Laba Pura Desa Mengwitani : SKPT No. 1071/1985 linggah nyane

3.260 m² megenah ring subak Tung kub Mengwi Munduk Babadan

3.260 m² megenah ring subak Tung kub Mengwi Munduk Babadan
Banjar Pupuan.

4) Laba Pura Desa Mengwitani : SKPT No. 1070/1985 linggah nyane

1.625 m² megenah ring Subak Tung kub Dalem Lanyahan Desa

1.625 m² megenah ring Subak Tung kub Dalem Lanyahan Desa

Kekeran. Daweg tahun 2008, SKPT No 1070/1985 kesiluran dados

Sertifikat No. 2407, linggah nyane 185 m² sane magenah ring dauh

Bale Kulkul Pura Dalem Brerong dados Jaba Pisan Pura Dalem

Brerong lan Sertifikat No. 2409, linggah nyane 1.910 m² sane

magenah ring baler Pura Dalem Brerong, dauh Pura Alas Arum.

5) Tanah genah Pura Alas Arum sawatara luasipun 250 m².

6) Tanah pecak genah Pura Pasucian Kahyangan Tiga Desa Adat

113



ຍົງໄພນິພົນກຸງກະສັດຳເພື່ອໂຮງຮຽນຍົກສູງ

Mengwitani linggah nyane kirang langkung 250 m² megenah ring
ບົນທຳຊຸກຊຸກເກຣດນິພົນກຸງກະສັດຳເພື່ອໂຮງຮຽນຍົກສູງ

wewidangan Banjar Dajan Peken, dauh Pancoran Umum Banjar Adat
ເກຣດນິພົນກຸງກະສັດຳເພື່ອໂຮງຮຽນຍົກສູງ

Dajan Peken.

໙) ທີ່ຕັ້ງຢູ່ເທິງພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

7) Tegak Sekolah Dasar No. 1 Mengwitani lan Pura Gunung Rahta ring
ທາງເທິງພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

Banjar Gunung Sari

໑໐) ທີ່ຕັ້ງຢູ່ເທິງພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

8) Tanah Jaba Pura Desa lan Puseh mwan Bale Agung, Pura Penataran
ພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

lan Pura Pengulu sane keanggen margi Krama Desa Adat Mengwitani,
ທາງເທິງພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

utamanyane Krama sane wenten ring wewidangan Banjar Loda Pura lan
ພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

Delod Peken. Margi puniki druwen Desa Adat, nenten jalan umum
ບົນທຳຊຸກຊຸກເກຣດນິພົນກຸງກະສັດຳເພື່ອໂຮງຮຽນຍົກສູງ

pemerintah.

໑໑) ທີ່ຕັ້ງຢູ່ເທິງພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

9) Tanah pecak Ayahan Desa kulewarga I Made Kardi ring Banjar Dajan
ພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

Peken, sane keanggen nyimbaran Parhyangan Pura Kahyangan Anyar.
ພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

Dasarnyane paigum kulewarga inucap sareng Pemaksan Pura
ພື້ນທີ່ທີ່ຖືກກຳນົດໂດຍລັດຖະມົນຕີກະຊວງກະສິກຳ

Kahyangan Anyar jagi megingsir genah lan nyimbaran genah Pura



ក្រុមការងារបេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

2) Sakalwiring wawangunan ring Pura Desa lan Puseh mwan Bale Agung.

ក្រុមការងារបេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

3) Sakalwiring wawangunan ring Pura Penataran.

៣. បេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

da. Wawangunan – wawangunan druwen Desa Adat sewosan, minakadinia:

ក្រុមការងារបេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

1) Pura Pasucian Kahyangan Tiga sane magenah ring wewidangan Banjar
Dajan Peken.

Dajan Peken.

ក្រុមការងារបេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

2) Pura Pasucian Dalem sane megenah ring wewidangan Banjar Batur
Sari.

Sari.

ក្រុមការងារបេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

3) Pura Melanting sane magenah ring wewidangan Banjar Panca Dharma.

៤. បេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

4) Pura Alas Arum sane wenten ring wewidangan Pura Dalem Brerong

៥. បេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

5) Bale Sekretariat Desa Adat sane magenah ring wewidangan Banjar
Panca Dharma.

Panca Dharma.

៦. បេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

6) Bale Desa Adat sane magenah ring wewidangan Banjar Loda Pura.

៧. បេតិកភណ្ឌវប្បធម៌ក្រុងបាឋានសម្រាប់ឆ្នាំ២០២៦

7) miwah sane lian-lianan sane sampun ketah kaanggehan druwen Desa
Adat.

Adat.



1. ក្នុងការប្រកាសនេះ រដ្ឋសម្រេចឲ្យមានការប្រកាសនេះ ដើម្បីឲ្យមានការប្រកាសនេះ
 ngeranjing lan prabeya sane jagi keanggen, sane ketah kebawos *Anggaran Pendapatan*
 ប្រកាសនេះឲ្យមានការប្រកាសនេះ។

lan *Belanja* Desa Adat.

១១. ក្រុមប្រឹក្សាភិបាលអាជ្ញាធរក្រសួងសុខាភិបាលស្រុកស្រែចេក ក្រុងស្រែចេក ខេត្តកំពង់ចាម បានសម្រេចដូចខាងក្រោម៖

(2) Olihane paridana sane ngeranjing ke Desa Adat inggian punika saking :

ဟူ၍ ပဟေဠိအနက်အဓိပ္ပာယ်တူသောစာတို့ပါရှိပါသည်။

ha. Paturunan saking Krama Desa Adat.

គេ បរិវាសន៍ត្រូវបំពេញ

na. Paica saking Guru Wisesa.

သၢ် ဟံးဟံးအခါလဲၤတၢ်ဂၠိၣ် ဂုဏ်ဂုဏ်၊ လၢကံၤကံၤတၢ်ဒီး တၢ်ပီၤပီၤန့ၣ်။

ca. Pah-pahan saking Labda LPD ageng nyane 20%.

៣៧ បង្កើតការងារសម្រាប់ប្រជាជន

ra. Pasar Desa Adat Mengwitani.

အေး။ ကျုပ်ဟုမ္မာကလေးကလေးကလေး

ka. BUPDA Desa Adat Mengwitani.

២២ ប្រតិបត្តិការប្រតិបត្តិការ

da. Punia lan *Retribusi* Krama.

၁၅။ ဟုဟဟအဂါအဂါ

ta. Pah-pahan Sesari.

ឧ. បរិស័ទ្ធ បាវធានាបាវធានា

sa. Paica tiosan sane patut.

၅။ မိမိတို့အဖွဲ့အစည်း၏လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အသုံးပြုရန် လိုအပ်သည့် နည်းလမ်း၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပုံစံများကို စိစစ်ဆန်းစစ်ကြည့်ရှုနိုင်ရေး အားပေးခြင်း


(3) Selanturnyane indik penelas paridana manut rencana awarsa sane kemargiang

ສິນເຊີງໃຈເບຕາເຖຣາວິນິຍົມໃຊ້ກັບກົນໄກທາງເລຂາຄະນະເພື່ອພາບຮຽກຮ້ອງສາມາດເກັບຮັກສາ

ketanggung jawaban oleh Prajuru Serahina Desa Adat malarapan antuk Pasangkepan

ທຸງໄຟບໍ່ມາກຸຍາກສູ່ໄຟຊາດ ຫຼັກສູ່ມາກຸຍາກໄຟ ຫຼັກສູ່ມາກຸຍາກໄຟ

utawi Paparuman Desa Adat nyabran warsa utawi nyabran Tahun Masehi.



ការវាយតម្លៃហិរញ្ញវត្ថុ

பாதுஷாஹி ஈஹ

ហ៊ុន សែន

ហេហាឯង អីចុះ

“វីរៈ ប្រមុខអាចារ្យនិងអាចារ្យបន្តិចត្រួតត្រាឈរឈរនៅមុខបង្គោលប្រាំបីដើម្បីបង្ហាញ

១១. បរិបទនៃការសិក្សាស្រាវជ្រាវនេះ

- ທາງ ເຈັບຕາພາຍໃນໄດ້ສາມາດເຫັນໄດ້ຊັດເຈນວ່າທາງໂມງຕາມວາງໄດ້ສາມາດເຫັນໄດ້ຊັດເຈນ

ឧទាហរណ៍៖ ប្រសិនបើមានការប្រកួតប្រជែងរវាងក្រុមហ៊ុន A និងក្រុមហ៊ុន B ក្នុងការលក់ផលិតផល X ក្នុងតំបន់ណាមួយ ក្រុមហ៊ុន A អាចប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីបង្កើនចំណេះដឹងអំពីផលិតផលរបស់ខ្លួន ឬប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីបង្កើនចំណេះដឹងអំពីផលិតផលរបស់ក្រុមហ៊ុន B ក្នុងតំបន់នោះ។

ឧ) កំណើតរបស់ខ្លួនឯងឬនៃបុគ្គលិកផ្សេងៗ

៣១ ពុទ្ធរាជ្យាបាលនៃកិច្ចការពារសិទ្ធិមនុស្ស

၁၁။ ဟုဉ္ဇနာရတနဂီရိသေသိ။

ທ່ານ ທຸກສາກົດຊາວໄທຍາ

၂၈၅၀



જા. પાશાબાઈ

៖ ១) ឆ្នាំក្រុងក្រុងក្រុង

ka. Yaning padem

: 5 kelentung banban

၆၇၇ အာဇာနည်

“

da. Kapanca bhaya

:

ក្រា គោលបំណង៖ ពង្រឹងស្ថានភាពសេដ្ឋកិច្ចសហគមន៍ ១ ឆ្នាំទៀត។

1) Kapuwunan : Bulus ngelantur tanpa pegatan, sawatara 5 menit. Yaning
 ឈប់រួចមកបើកម្យ៉ាងហ្នឹងតទៅទៀត

sampun aman, wenang malih swarane banban kelentung – kelentung.

ဤ ဟာရန္တာရုံ၏ ၊ ကျေးဇူးတင် ၊ ဟူ၍လည်း ယခင်ကလေးတို့၏၊ သွားကွက်၊ ကျွန်း

2) Anak ngamuk : Bulus 2 tulud. Yaning sampun aman, swaran malih banban
 ခါးလှဲခါးလှဲ

kelentung – kelentung

២១ បំរាមបាវនាឱ្យស្រីស្រីបុរាណប្លង់នា : ព្យាប្បនិព្វានប្បវត្តិ ។ ឃាន

3) Perampokan, maling, miwah sakalwornia : bulus tigang tulud. Yaning
 ឈាបតាមតំបន់រាងកាយនិងក្បួនវិញ្ញាបនបត្រ

sampun aman malih swarayang banban kelentung - kelentung.

[illegible]

4) Bhayantaka, umpami kerubuhan, anyud, miwah sakalwiria : atulud bulus.
បាយតាកា ឈ្មោះកេរុបូហន់ អណ្តើក មីវ៉ាសាក់លួរិយ៉ា : ចាប់ផ្ដើមពស់

Yaning sampun aman malih swarayang kelentung - kelentung banban.

ໝາກສະຫຼັບ ຫຼື ໝາກສະຫຼັບພາຍໃນ

(2) Swaran-swaran Kulkul Kapanca Bhaya utawi pakewuhe puniki sami patut kasawurin olih

ᮊᮧᮒ ᮘᮔ᮪ᮓᮕᮥᮐ ᮏᮦᮙᮨᮁᮞᮩᮃᮛᮦᮗᮂᮑ᮫ᮀᮔ᮪ᮒ ᮜᮭᮟᮝ ᮌᮢᮠᮩᮡᮧᮄᮒ ᮒᮕᮩᮒ᮪ᮔ᮪ᮚ᮪ᮒ
Babad Sasiraja

Kulkul Banjare sami, lan I Krama Banjar sami patut medal matulungan makta gagawan
 𑊛𑊱𑊲𑊳𑊴𑊵𑊶𑊷𑊸𑊹𑊺𑊻𑊼𑊽𑊾𑊿𑋀𑋁𑋂𑋃𑋄𑋅𑋆𑋇𑋈𑋉𑋊𑋋𑋌𑋍𑋎𑋏𑋐𑋑𑋒𑋓𑋔𑋕𑋖𑋗𑋘𑋙𑋚𑋛𑋜𑋝𑋞𑋟𑋠𑋡𑋢𑋣𑋤𑋥𑋦𑋧𑋨𑋩𑋪𑋫𑋬𑋭𑋮𑋯𑋰𑋱𑋲𑋳𑋴𑋵𑋶𑋷𑋸𑋹𑋺𑋻𑋼𑋽𑋾𑋿𑌀𑌁𑌂𑌃𑌄𑌅𑌆𑌇𑌈𑌉𑌊𑌋𑌌𑌍𑌎𑌏𑌐𑌑𑌒𑌓𑌔𑌕𑌖𑌗𑌘𑌙𑌚𑌛𑌜𑌝𑌞𑌟𑌠𑌡𑌢𑌣𑌤𑌥𑌦𑌧𑌨𑌩𑌪𑌫𑌬𑌭𑌮𑌯𑌰𑌱𑌲𑌳𑌴𑌵𑌶𑌷𑌸𑌹𑌺𑌻𑌼𑌽𑌾𑌿𑍀𑍁𑍂𑍃𑍄𑍅𑍆𑍇𑍈𑍉𑍊𑍋𑍌𑍍𑍎𑍏𑍐𑍑𑍒𑍓𑍔𑍕𑍖𑍗𑍘𑍙𑍚𑍛𑍜𑍝𑍞𑍟𑍠𑍡𑍢𑍣𑍤𑍥𑍦𑍧𑍨𑍩𑍪𑍫𑍬𑍭𑍮𑍯𑍰𑍱𑍲𑍳𑍴𑍵𑍶𑍷𑍸𑍹𑍺𑍻𑍼𑍽𑍾𑍿𑎀𑎁𑎂𑎃𑎄𑎅𑎆𑎇𑎈𑎉𑎊𑎋𑎌𑎍𑎎𑎏𑎐𑎑𑎒𑎓𑎔𑎕𑎖𑎗𑎘𑎙𑎚𑎛𑎜𑎝𑎞𑎟𑎠𑎡𑎢𑎣𑎤𑎥𑎦𑎧𑎨𑎩𑎪𑎫𑎬𑎭𑎮𑎯𑎰𑎱𑎲𑎳𑎴𑎵𑎶𑎷𑎸𑎹𑎺𑎻𑎼𑎽𑎾𑎿𑏀𑏁𑏂𑏃𑏄𑏅𑏆𑏇𑏈𑏉𑏊𑏋𑏌𑏍𑏎𑏏𑏐𑏑𑏒𑏓𑏔𑏕𑏖𑏗𑏘𑏙𑏚𑏛𑏜𑏝𑏞𑏟𑏠𑏡𑏢𑏣𑏤𑏥𑏦𑏧𑏨𑏩𑏪𑏫𑏬𑏭𑏮𑏯𑏰𑏱𑏲𑏳𑏴𑏵𑏶𑏷𑏸𑏹𑏺𑏻𑏼𑏽𑏾𑏿𑐀𑐁𑐂𑐃𑐄𑐅𑐆𑐇𑐈𑐉𑐊𑐋𑐌𑐍𑐎𑐏𑐐𑐑𑐒𑐓𑐔𑐕𑐖𑐗𑐘𑐙𑐚𑐛𑐜𑐝𑐞𑐟𑐠𑐡𑐢𑐣𑐤𑐥𑐦𑐧𑐨𑐩𑐪𑐫𑐬𑐭𑐮𑐯𑐰𑐱𑐲𑐳𑐴𑐵𑐶𑐷𑐸𑐹𑐺𑐻𑐼𑐽𑐾𑐿𑑀𑑁𑑂𑑃𑑄𑑅𑑆𑑇𑑈𑑉𑑊𑑋𑑌𑑍𑑎𑑏𑑐𑑑𑑒𑑓𑑔𑑕𑑖𑑗𑑘𑑙𑑚𑑛𑑜𑑝𑑞𑑟𑑠𑑡𑑢𑑣𑑤𑑥𑑦𑑧𑑨𑑩𑑪𑑫𑑬𑑭𑑮𑑯𑑰𑑱𑑲𑑳𑑴𑑵𑑶𑑷𑑸𑑹𑑺𑑻𑑼𑑽𑑾𑑿𑒀𑒁𑒂𑒃𑒄𑒅𑒆𑒇𑒈𑒉𑒊𑒋𑒌𑒍𑒎𑒏𑒐𑒑𑒒𑒓𑒔𑒕𑒖𑒗𑒘𑒙𑒚𑒛𑒜𑒝𑒞𑒟𑒠𑒡𑒢𑒣𑒤𑒥𑒦𑒧𑒨𑒩𑒪𑒫𑒬𑒭𑒮𑒯𑒰𑒱𑒲𑒳𑒴𑒵𑒶𑒷𑒸𑒻𑒻𑒼𑒽𑒾𑒿𑓀𑓁𑓃𑓂𑓄𑓅𑓆𑓇𑓈𑓉𑓊𑓋𑓌𑓍𑓎𑓏𑓐𑓑𑓒𑓓𑓔𑓕𑓖𑓗𑓘𑓙𑓚𑓛𑓜𑓝𑓞𑓟𑓠𑓡𑓢𑓣𑓤𑓥𑓦𑓧𑓨𑓩𑓪𑓫𑓬𑓭𑓮𑓯𑓰𑓱𑓲𑓳𑓴𑓵𑓶𑓷𑓸𑓹𑓺𑓻𑓼𑓽𑓾𑓿𑔀𑔁𑔂𑔃𑔄𑔅𑔆𑔇𑔈𑔉𑔊𑔋𑔌𑔍𑔎𑔏𑔐𑔑𑔒𑔓𑔔𑔕𑔖𑔗𑔘𑔙𑔚𑔛𑔜𑔝𑔞𑔟𑔠𑔡𑔢𑔣𑔤𑔥𑔦𑔧𑔨𑔩𑔪𑔫𑔬𑔭𑔮𑔯𑔰𑔱𑔲𑔳𑔴𑔵𑔶𑔷𑔸𑔹𑔺𑔻𑔼𑔽𑔾𑔿𑕀𑕁𑕂𑕃𑕄𑕅𑕆𑕇𑕈𑕉𑕊𑕋𑕌𑕍𑕎𑕏𑕐𑕑𑕒𑕓𑕔𑕕𑕖𑕗𑕘𑕙𑕚𑕛𑕜𑕝𑕞𑕟𑕠𑕡𑕢𑕣𑕤𑕥𑕦𑕧𑕨𑕩𑕪𑕫𑕬𑕭𑕮𑕯𑕰𑕱𑕲𑕳𑕴𑕵𑕶𑕷𑕸𑕹𑕺𑕻𑕼𑕽𑕾𑕿𑖀𑖁𑖂𑖃𑖄𑖅𑖆𑖇𑖈𑖉𑖊𑖋𑖌𑖍𑖎𑖏𑖐𑖑𑖒𑖓𑖔𑖕𑖖𑖗𑖘𑖙𑖚𑖛𑖜𑖝𑖞𑖟𑖠𑖡𑖢𑖣𑖤𑖥𑖦𑖧𑖨𑖩𑖪𑖫𑖬𑖭𑖮𑖯𑖰𑖱𑖲𑖳𑖴𑖵𑖶𑖷𑖸𑖹𑖺𑖻𑖼𑖽𑖾𑗀𑖿𑗁𑗂𑗃𑗄𑗅𑗆𑗇𑗈𑗉𑗊𑗋𑗌𑗍𑗎𑗏𑗐𑗑𑗒𑗓𑗔𑗕𑗖𑗗𑗘𑗙𑗚𑗛𑗜𑗝𑗞𑗟𑗠𑗡𑗢𑗣𑗤𑗥𑗦𑗧𑗨𑗩𑗪𑗫𑗬𑗭𑗮𑗯𑗰𑗱𑗲𑗳𑗴𑗵𑗶𑗷𑗸𑗹𑗺𑗻𑗼𑗽𑗾𑗿𑘀𑘁𑘂𑘃𑘄𑘅𑘆𑘇𑘈𑘉𑘊𑘋𑘌𑘍𑘎𑘏𑘐𑘑𑘒𑘓𑘔𑘕𑘖𑘗𑘘𑘙𑘚𑘛𑘜𑘝𑘞𑘟𑘠𑘡𑘢𑘣𑘤𑘥𑘦𑘧𑘨𑘩𑘪𑘫𑘬𑘭𑘮𑘯𑘰𑘱𑘲𑘳𑘴𑘵𑘶𑘷𑘸𑘹𑘺𑘻𑘼𑘽𑘾𑘿𑙀𑙁𑙂𑙃𑙄𑙅𑙆𑙇𑙈𑙉𑙊𑙋𑙌𑙍𑙎𑙏𑙐𑙑𑙒𑙓𑙔𑙕𑙖𑙗𑙘𑙙𑙚𑙛𑙜𑙝𑙞𑙟𑙠𑙡𑙢𑙣𑙤𑙥𑙦𑙧𑙨𑙩𑙪𑙫𑙬𑙭𑙮𑙯𑙰𑙱𑙲𑙳𑙴𑙵𑙶𑙷𑙸𑙹𑙺𑙻𑙼𑙽𑙾𑙿𑚀𑚁𑚂𑚃𑚄𑚅𑚆𑚇𑚈𑚉𑚊𑚋𑚌𑚍𑚎𑚏𑚐𑚑𑚒𑚓𑚔𑚕𑚖𑚗𑚘𑚙𑚚𑚛𑚜𑚝𑚞𑚟𑚠𑚡𑚢𑚣𑚤𑚥𑚦𑚧𑚨

sane manut ring kahanan pakewuhe.



បញ្ជី ១

Palet 4

ប្រជុំ

Indik Danda

បញ្ជី ១១១

Pawos 113

១. ពុទ្ធិសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

(1) Desa Adat wenang niwakang pamidanda ring Krama sane sisip.

២. បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

(2) Paniwak inucap kamargiang antuk Prajuru Desa Adat.

៣. បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

(3) Pamidanda sane katiwakang mangda pastika ring Catur Naya Sandhi makadi:

១. ឧទាហរណ៍ : បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

ha. Sama : Krama utawi Prajuru pateh keni pamidanda.

២. ឧទាហរណ៍ : បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

na. Beda : Paniwak pamidanda wenang mabinayang manut sor singgih
ឧទាហរណ៍

kasisipan.

៣. ឧទាហរណ៍ : បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

ca. Dana : Pamidanda kamargiayang madasar antuk pikayun tresna asih.

៤. ឧទាហរណ៍ : បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

ra. Danda : Laksana utawi tetujon wantah mralina kasisipan utawi mapitulung
ឧទាហរណ៍

ngamanggehang kasudamalan Desa.

៥. បញ្ជី ១១១

(4) Pawosan pamidanda luwir ipun :

១. ឧទាហរណ៍ : បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

ha. Dadosan antuk Artha.

២. ឧទាហរណ៍ : បង្កើតឡើងដោយពុទ្ធសាសនាដែលបង្កើតឡើងដោយពុទ្ធសាសនា

na. Penebus kasisipan antuk ayahan.

១១១

126



ຂາ. ບຸນສາກບາຊູຂາຂໍ້ລາທວາມາກາ

ca. Upacara antuk banten panyangaskara.

ກາ. ຊຸກຊຸ້ມບາຕຍາງກຍິບຮຸ້ນບາກາກິດາທາລາວາດາ

ra. Nunas geng pangampura miwah nyewaka ring Desa Adat.

໑. ຈິຣຸບຸນບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

(5) Jinah utawi Artha Berana pamidanda rumanjing druwen Desa Adat.

ບຸນວາມີ ໑໑໑

Pawos 114

ບາບາບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

Tata titi niwakan pamidanda ring Desa Adat Mengwitani :

ທາ. ບາບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

ha. Panglemek nyantos ping tiga.

ຂາ. ບາບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

na. Pamidanda manut ageng alit kasisipan.

ບຸນວາມີ ໑໑໑

Pawos 115

ບາບາບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

Baga sane wenang niwakang pamidanda luire :

ທາ. ບາບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

ha. Banjar Adat.

ຂາ. ບາບິນາທາກສບຍິດາຊຸກຍາກິດາທາລາວາດາ

na. Desa Adat.



ຂໍ້ກຳນົດ ໑໐

SARGAH X

ບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດ

PEWANGUNAN DÉSA ADAT MIWAH PEWANGUNAN

ບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ

WEWIDANGAN DÉSA ADAT

ບົດກຳນົດ ໑໑໑

Pawos 116

໑. ບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ

- (1) Pewangunan sané kamargiang ring Désa Adat Mengwitani inggih punika widang
ບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ
Parhyangan, Pawongan, lan Palemahan sané nganutin lan madasar antuk Dresta Adat
ກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ
Bali, Gilik Saguluk, Paras Paros, Salunglung Sabayantaka, Sarpanaya maka jalaran
ກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ
nyujur kapatutan (*Satyam*), kasubagian (*Siwam*) lan paras-paros (*Sundaram*).

໒. ບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ

- (2) Indik Pewangunan Désa Adat mangda kasungkemin oleh Krama Désa Adat.

ບົດກຳນົດ ໑໑໑

Pawos 117

ບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນບົດກຳນົດຊຸດພຣາມະຍາດຊື່ນຊົນ

Pewangunan pantaraning wewidangan Desa Adat kamargiang manut Pararem.

໑໑໑

128



ຂໍ້ກຳນົດ

SARGAH XI

ບາງສາຍພັນບາງສາຍພັນ

PANUNTUN LAN PANUREKSAN

ບາງສາຍພັນບາງສາຍພັນບາງສາຍພັນ

NGUTSAHAYANG MIWAH NGERAJEGANG DESA ADAT

ບາງສາຍພັນ

Palet 1

ບາງສາຍພັນບາງສາຍພັນ

Indik Panuntun miwah Panureksan

ບາງສາຍພັນ

Pawos 118

໑. ບາງສາຍພັນບາງສາຍພັນບາງສາຍພັນ

(1) Gubernur ngamargiang panuntun lan nyaga pawangunan Desa Adat.

໒. ບາງສາຍພັນບາງສາຍພັນບາງສາຍພັນ

(2) Panuntun kamargiang olih Guru Wisesa sane ngamongin Desa Adat.

໓. ບາງສາຍພັນບາງສາຍພັນບາງສາຍພັນ

(3) Panureksa kamargiang olih Guru Wisesa sane ngamongin Desa Adat.

໔. ບາງສາຍພັນບາງສາຍພັນບາງສາຍພັນ

(4) Panureksa taler kemargiang olih sane ngamongan ring Desa Adat Mengwitani.

໕. ບາງສາຍພັນບາງສາຍພັນບາງສາຍພັນ

(5) Panureksa punika madue pemargi sareng-sareng utawi *partisipatif*.

ບາງສາຍພັນ

Palet 2

ບາງສາຍພັນບາງສາຍພັນ

Indik Ngutsahayang Miwah Ngerajegang Desa Adat

໑໒໓໔໕

129



ບຸກຄະລາ ທຳພາ

Pawos 119

ໜ້າ ບົດຄຳສອນທາງພາສາພາກພື້ນທີ່ກ່ຽວກັບພຣະພຸດທະສາສນາ ພາກພື້ນທີ່

(1) Pemargi ngutsahayang miwah ngerajegang desa adat katuntun mangda mapikolih :

ທາງ ທາງສາສນາພາກພື້ນທີ່ກ່ຽວກັບພຣະພຸດທະສາສນາ ພາກພື້ນທີ່

ha. Ngawangun patitis kauripan Krama Desa Adat nganutin ajahan miwah tata titi

ພາກພື້ນທີ່ ພາກພື້ນທີ່

Adat, Agama, lan Catur Dresta.

ຂາງ ທາງສາສນາພາກພື້ນທີ່ກ່ຽວກັບພຣະພຸດທະສາສນາ

na. Ngerajegang Adat lan Budaya Bali.

ຂາງ ພາກພື້ນທີ່ກ່ຽວກັບພຣະພຸດທະສາສນາ ພາກພື້ນທີ່

ca. Kasucian lan pangerajegane manut kawentenan Jagat Bali.

ໜ້າ ພາກພື້ນທີ່ກ່ຽວກັບພຣະພຸດທະສາສນາ ພາກພື້ນທີ່

(2) Sajeroning mautsaha ngerajegang Desa Adat, kamargiang nganutin parilaksana saling

ທາງສາສນາພາກພື້ນທີ່ກ່ຽວກັບພຣະພຸດທະສາສນາ ພາກພື້ນທີ່

asah, saling asih, saling asuh lan sagilik saguluk, paras paros, salunglung sabayantaka.



ឆ្នាំទី ៧២

SARGAH XII

ក្របខណ្ឌប្រតិបត្តិការ

NGUWAH NGUWUHIN AWIG-AWIG

បទប្បញ្ញត្តិ ៧២

Pawos 120

៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២

- (1) Sasidan-sidan indik nguwah nguwuhin sedaging Awig-Awig patut dumun
ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២

kapidadabang ring Pararem – Pararem Prajuru Desa Adat.

៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២

- (2) Yaning tan prasida medaling ring Pararem Prajuru Desa Adat wenang manut ring
ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២

pakarsan Krama Desane katahan, majalaran antuk Paparuman Agung Krama Desa Adat
ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២

manut abot dangan pariindikannyane.

៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២ ឆ្នាំទី ៧២

- (3) Kasungkemin antuk sanistania kalih pah tiga saking swara sane patut sareng parum.

៧២ ឆ្នាំទី ៧២

131



ឆ្នាំទី ៧៣
SARGAH XIII
បឋមប្បញ្ញី
PAMUPUT
បទប្បញ្ញី ៧៣
Pawos 121

៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

(1) Awig – Awig puniki kawastanin Awig – Awig Desa Adat Mengwitani.

៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

(2) Awig – Awig puniki kamargiang ngawit kasungkemin ring Paruman Agung Krama

ព្រះរាជាណាចក្រកម្ពុជា ជាតិឯក ព្រះមហាក្សត្រ ព្រះបាទ ហ៊ុន សែន

Desa Adat malarapan antuk ngelingga tangani olih Prajuru sejangkepnyane.

បទប្បញ្ញី ៧៣
Pawos 122

៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

(1) Sakalwiring Awig-Awig Desa Adat Mengwitani sane wenten saderengnyane Awig–Awig

ប្រទេសកម្ពុជា ជាតិឯក ព្រះមហាក្សត្រ ព្រះបាទ ហ៊ុន សែន

punika, tan wenang malih keanggen Pamutus, sajabaning wantah anggen tetimbangan

ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

kemanten taler patut kaanutang ring sadaging Awig – Awig puniki.

៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

(2) Sakalwiring sane durung kabawos ring sajeroning Awig–Awig puniki taler sane

តាមដានប្រតិបត្តិការ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

ngamedalang pengartos sane samben utawi *multi tafsir* patut kamargiang manut tata titi

ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣ ឆ្នាំទី ៧៣

sane sampun ketah memargi kadulurin antuk pidabdab ring Pararem–Pararem.

៧៣



໘. ກິດຈະກຳພັດທະນາບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

- (3) Ring sajabaning Pamutus Paparuman Prajuru Jangkep wenang kadulurang manut
ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້
sulurnyane lwire Paswara – Paswaran Paruman, Pararem Desa Adat, lan Awig–Awig
ທາງການສັງຄົມໄດ້

Desa Adat.

໑. ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

- (4) Sane patut kaunggahang ring Pararem Desa Adat inggian punika pamiteges daging Pawos
ເພື່ອບໍ່ໃຫ້ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

Awig–Awig sane kaubah lan daging Paswaran Paruman Prajuru Desa Adat sane sampun
ບໍ່ມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້ ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

pastika kemargiang sanistania awarsa, maka sami punika malarapan antuk tetimbangan
ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້ ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

Paruman Widya Sabha Desa Adat lan kaputusing utawi kecutatan oleh Paruman Prajuru
໔. ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

Jangkep.

໑. ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

- (5) Jinah bolong wenang kagentosin antuk jinah rupiah manut pangargania duk punika utawi
ທາງການສັງຄົມໄດ້ ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

taler manut Pararem Desa Adat.

ບາງສາມາດ ທີ່ ໑໓

Pawos 123

໑. ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

- (1) Jiwayatmanan daging Pawos ring Awig–Awig puniki medal saking sami daging Pawos
ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

sakalwiring Awig-Awig Desa Adat Mengwitani sane wenten sadurungnyane, kewah-
ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້ ມາດຕະການທີ່ກ່າວມາຂ້າງເທິງນີ້ ບາງສາມາດຈະມີຜົນສະທ້ອນຕໍ່ສັງຄົມໄດ້

wuhin manut pakibeh jagate mangkin malarapan antuk Paparuman Prajuru Jangkep Desa

໑໓



ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

Lwire sane ngelingga tangani olih :

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល



I Putu Wendra

ភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

Kelian Desa Adat

ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

Widya Sabha Desa Adat Mengwitani,



ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

I Nyoman Keramas, S.E., M.M.

ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

Manggala Widya Sabha Desa Adat

ភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

Kertha Desa Adat Mengwitani,



ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

I Nyoman Subahari, S.H.

ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

Manggala Kertha Desa Adat



ບຳນານພິຖຸ:


Pangerampih :

ຍາດິພິຖຸສາທາລະນະພາບພາກພື້ນ

ຍາດິພິຖຸສາທາລະນະພາບພາກພື້ນ

Majelis Desa Adat Kecamatan Mengwi

Majelis Desa Adat Kabupaten Badung



ພາກພື້ນພາກພື້ນ

ພາກພື້ນພາກພື້ນ

Bandesa Alitan,

Bandesa Madya,

ບັນດາພະຍາດິພິຖຸສາທາລະນະພາບ

ບັນດາພະຍາດິພິຖຸສາທາລະນະພາບ

I Made Widiada, S.H.

Ida Bagus Gede Widnyana, S. Sos

ສະພາພິຖຸສາທາລະນະພາບພາກພື້ນ

Kawikanin oleh Majelis Desa Adat Provinsi Bali

ພາກພື້ນພາກພື້ນ

ພາກພື້ນພາກພື້ນ

Bandesa Agung,

Panyarikan Agung,

ບັນດາພະຍາດິພິຖຸສາທາລະນະພາບ

ບັນດາພະຍາດິພິຖຸສາທາລະນະພາບ

Ida Pangelingsir Agung Putra Sukahet

Dr. Dewa Nyoman Rai Asmara Putra, S.H., M.H.

ສະພາພິຖຸສາທາລະນະພາບພາກພື້ນ

Kailikitayang oleh :

ບັນດາພະຍາດິພິຖຸສາທາລະນະພາບ


Dinas Pemajuan Masyarakat Adat Provinsi Bali

ພາກພື້ນພາກພື້ນ

Tanggal : 12 Maret 2026

Registrasi Nomor : A/0012/0438/022/04/DPMA/2026

136



GAMBAR WEWIDANGAN DESA ADAT MENGWITANI

